



សារព័ត៌មាន
ខ្មែរជូស
ស.រ.អា

Free Copies

Email: Khmerpostusa@gmail.com
www.khmerpostusa.com

KhmerPost USA

Vol. 14. Issue 328, November 8 - 21, 2021 | Direct: 978-656-8141

Lowell - Lynn - Revere - MA * Providence - Cranston - RI

ភាពចម្រូងចម្រាសជុំវិញការបោះឆ្នោតអភិបាលក្រុងឡូវែល (ការជ្រើសរើស) Controversy Over Lowell Mayor Election (Selection)

ដោយ: សុបិន អ៊ុង

By Soben Ung
Lowell, MA (Saturday November 6,
2021) — the day after Lowell's election

was supposed to be filled with joy for the
minority community. The community has
elected two people of color to the council

seat, in addition to re-electing two Cam-

Please see /04

ទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត (ថ្ងៃសៅរ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ ២០២១) — ថ្ងៃបន្ទាប់ពីការបោះឆ្នោតរបស់ទីក្រុងឡូវែល ត្រូវបានគេសន្មតថាពេញទៅដោយភាពរីករាយសម្រាប់សហគមន៍ជនជាតិភាគតិច។ សហគមន៍បានបោះឆ្នោតជ្រើសរើសមនុស្សពណ៌សម្បុរពីររូបសម្រាប់កៅអីក្រុមប្រឹក្សាក្រុង បន្ថែមពីលើការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងខ្មែរអាមេរិកាំងពីររូបឡើងវិញ។ សមាជិកក្រុមប្រឹក្សាក្រុងបួនរូបក្នុងចំណោមដប់មួយរូបជាមនុស្សមានពណ៌សម្បុរ។

តទៅទំព័រទី០៤



កេរ្តិ៍ដំណែលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១៖ កម្ពុជាយើងនៅទីណាសព្វថ្ងៃ

Legacies of 1991 Paris Peace Agreement: Where We Are Today in Cambodia

ដោយ: សុបិន អ៊ុង

By Soben Ung

ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ - ជាខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្រាប់កម្ពុជា។ មិត្តអ្នកអានជាច្រើន ជាពិសេសក្មេងជំនាន់ក្រោយប្រហែលជាមិនទាន់ស្គាល់ថាវាជាអ្វី និងមានន័យយ៉ាងណាសម្រាប់ប្រទេសកម្ពុជា។

តទៅទំព័រទី ០៦



October 23rd, 2021 - marked the 30th Anniversary of the Paris Peace Agreement for Cambodia. Many of our readers, especially the younger generation may not be familiar with what it is and what it means for Cambodia. Today, I will highlight the historical background that led to the 1991 Paris Peace Settlement and the reconstruction of Cambodia.

The 20 years of war between North Vietnam communists and South Vietnam (1955-

Please see /06

រងរបួសពីគ្រោះថ្នាក់ចរាចរណ៍មែនទេ ? INJURED IN A CAR ACCIDENT?



លោកមេធាវី ហាស្កែល មានជំនាញ និងបទពិសោធន៍ខ្ពស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទៅលើការដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបានទាមទារប្រាក់សំណងជាច្រើនដូនអតិថិជនរបស់លោក

លោកមេធាវី ហាស្កែល ប្រាកដច្បាស់ក្នុងការទាមទាររកយុត្តិធម៌ជូនលោកអ្នក

យើងខ្ញុំមានបុគ្គលិកនិយាយភាសាខ្មែរ

Attorney Haskell has successfully represented over ten thousand accident victims and has put tens of millions of dollars in their pockets.

Attorney Haskell knows how to fight and he knows how to win.

Call or text
THE LAW OFFICE OF LOUIS S. HASKELL
for a free consultation.



16 PINE ST, LOWELL, MA, 01851 - (978) 459-8359 - WWW.ATTORNEYHASKELL.COM

លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាក្រុងឡូអិលឆ្នាំ ២០២១ Lowell City Council Election Results 2021

ដោយ៖ ខ្មែរឫស្សី អាមេរិក

ទីក្រុងឡូអិល រដ្ឋម៉ាសាឈូសេត បានរៀបចំប្រព័ន្ធបោះឆ្នោតកូនកាត់ដំ និងថ្នាក់សង្កាត់ជាលើកដំបូងរបស់ខ្លួននៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២១។ លទ្ធផលបាននាំមកនូវការផ្លាស់ប្តូរចម្រុះដែលសហគមន៍ជនជាតិភាគតិចបានរង់ចាំជាយូរមកហើយ ចាប់តាំងពីការប្តឹងតវ៉ា។ មានសមាជិកក្រុមប្រឹក្សាក្រុងជាប់ឆ្នោតថ្មីចំនួនប្រាំបី។

ក្រុមប្រឹក្សាក្រុងបានបន្ថែមកៅអីខ្មែរអាមេរិកាំងម្នាក់ទៀតគឺលោក ផូល រដ្ឋា យ៉េម តំណាងឱ្យតំបន់ Acre នៅសង្កាត់លេខ ៧។ លើសពីនេះ ក្រុមប្រឹក្សាក្រុងបានរក្សាអ្នកកាន់តំណែងបច្ចុប្បន្នជាជនជាតិខ្មែរអាមេរិកាំងពីររូបទៀត៖ លោកវិសណូន សមាជិកក្រុមប្រឹក្សាធំ ត្រូវបានជាប់ឆ្នោតសារជាថ្មីឡើងវិញ និងឈរនៅកំពូលតារាង និង លោកសុខាវី ចៅ ជាប់ឆ្នោតជាថ្មីនៅសង្កាត់លេខ ៦។

លទ្ធផលរីកចម្រើនអាចត្រូវបានគេមើលឃើញនៅក្នុងសង្កាត់លេខ ៥ ដែលស្រ្តីម្នាក់ត្រូវបានជាប់ឆ្នោតជាក្រុមប្រឹក្សាក្រុង៖ Kimberly Scott ។ Corey Robinson ជាជនជាតិស្បែកខ្មៅដើមកំណើតអៀរឡង់ ជាប់ឆ្នោតនៅ

Centralville នៃសង្កាត់លេខ ២ ។

នៅក្នុងសង្កាត់លេខ ៨ លោកទី ជុំ បានចាញ់លោក Erik Gitschier សង្កាត់លេខ ១ នៅ Pawtucketville លោក Rodney Elliott ដែលបម្រើក្រុមប្រឹក្សាអស់រយៈពេល ២៤ ឆ្នាំបាន



Paul Ratha Yem

ចាញ់លោក Dan Rourke ដែលកំពុងកាន់តំណែងបច្ចុប្បន្ន។ នៅក្នុងសង្កាត់លេខ ៣ អភិបាលក្រុង John Leahy បានបណ្តេញលោក Bill Samaras ដែលកំពុងកាន់តំណែងបច្ចុប្បន្ន និងលោក Wayne Jenness ជាប់ឆ្នោតសម្រាប់ជាទីប្រជុំជនសង្កាត់លេខ ៤ ។ កៅអីដ៏ធំចំនួនពីរនៅតែជាប់សម្តែងកំពុងកាន់តំណែងបច្ចុប្បន្នគឺលោកស្រី Rita Mercier និងលោក John តទៅទៀតទី១២

By Khmer Post USA

Lowell, Massachusetts held its first hybrid at-large and district election system on November 2nd, 2021. The results brought a diverse change that the minority community has long waited to see since the lawsuit. There are five new elected city councilors.

In district 8, Ty Chum lost to Erik Gitschier, district 1 in Pawtucketville, Rodney Elliott, a long time serving councilor for 24 years, lost to incumbent Dan Rourke. In district 3, Mayor John Leahy ousted incumbent Bill Samaras, and district 4, the downtown elected Wayne Jenness. The remaining two at-large seats went to incumbent Rita Mercier and John Drinkwater.

The achievement of the first ever diverse council in this election is part of councilman at-large Vesna Nuon's efforts, whose support of this charter change early on allowed neighborhood representation.

The tally of the votes received by at-large council elected as follows:
Vesna Nuon, 6,156 votes
Rita Mercier, 5,875 votes
John Drinkwater, 5,696 votes

The elected district councilors and number of votes they received are as follows:

- District 1 - Daniel Rourke, 1,068 votes
- District 2 - Corey Robinson, 1,030 votes
- District 3 - John Leahy, 1,454 votes
- District 4 - Wayne Jenness, 530 votes
- District 5 - Kimberly Scott, 659 votes
- District 6 - Sokhary Chau, 758 votes
- District 7 - Paul Ratha Yem, 454 votes
- District 8 - Erik Gitschier, 1,116 votes

The ballot question to change the Please see /12

ចាក់ថ្នាំវ៉ាក់សាំង #ការពារគ្រួសារអ្នក

ចាក់ថ្នាំវ៉ាក់សាំងជំងឺកូវីដ-១៩ដោយឥតគិតថ្លៃ
មិនត្រូវការអត្តសញ្ញាណធានារ៉ាប់រងសុខភាព

VaxFinder

ស្វែងរកទីតាំងចាក់ថ្នាំវ៉ាក់សាំងតាមរយៈ
MASS.GOV/COVIDVACCINE

Eastern Bank
JOIN US FOR GOOD

Asian American Civic Association

សេចក្តីប្រកាសអំពីកម្មវិធីសេវាថែទាំខ្លួនផ្ទាល់ (PCA) នៃ កម្មវិធី PACE របស់ Element Care ។



សេចក្តីប្រកាសអំពីសេវាកម្មថែទាំខ្លួនផ្ទាល់ (PCA) របស់ Element Care

កម្មវិធី PACE របស់ Element Care ឥឡូវនេះមានជម្រើសថ្មីដែលអនុញ្ញាតឲ្យសមាជិកកម្មវិធីរបស់យើងខ្ញុំអាចនឹងជួលអ្នកថែទាំខ្លួនផ្ទាល់ (PCA) ឬក៏រក្សាទុកនៅអ្នកថែទាំខ្លួនផ្ទាល់ដែលក៏បាន ដើម្បីជំនួយនៅក្នុងការថែរក្សាសុខភាពនិងជួយសម្រួលរបស់ពួកគាត់។

ក្នុងនាមជាសមាជិករបស់ Element Care អ្នកអាចបញ្ចូលគ្នានូវអត្ថប្រយោជន៍ពីសេវាថែទាំខ្លួនផ្ទាល់(PCA) ហើយនឹងអត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្នុងកម្មវិធីPACEរបស់យើងខ្ញុំមានរួម ដូចជា ការថែទាំសុខភាពទាំងស្រុង, ការព្យាបាលដោយចលនានិងវិជ្ជាជីវៈ, មើលថែធ្មេញ, ផ្តល់ថ្នាំជូន, សេវាដឹកជញ្ជូន, និងសកម្មភាពសប្បាយផ្សេងៗ ដែលអាចរក្សាអ្នកឲ្យមានសុវត្ថិភាព និងសុខភាពល្អនៅក្នុងផ្ទះរបស់អ្នកកំឡុងពេល Covid-19, នឹងរដូវផ្តាសាយសម្រាប់ពេញមួយឆ្នាំតែម្តង។

ដូចជាពលរដ្ឋផងដែរ, អ្នកមិនចាំបាច់ចំណាយលុយចេញពីហោប៉ៅអ្នកទេ បើសិនជាអ្នកមាន ឬអ្នកជាអ្នកមានសិទ្ធិទទួលបាន Mass Health នោះ។ យើងក៏មានជម្រើសអាចឲ្យអ្នកបង់ប្រាក់ឯកជនដោយខ្លួនឯង ឬក៏ដោយ MediCare ក៏បាន។ ហើយអ្នកក៏អាចមានលក្ខៈគ្រប់គ្រាន់ទទួលបាននូវកុំព្យូទ័រដៃចូលមួយ សម្រាប់ការណាត់ជួបមើលសុខភាពអ្នក, សកម្មភាពសប្បាយផ្សេងៗតាមអ៊ីនធឺណេត, និងធ្វើការទាក់ទងជាមួយក្រុមគ្រួសារនិងមិត្តភក្តិដោយឥតគិតថ្លៃ។

បើសិនជាអ្នកគិតថា ៖ អ្នកអាចទទួលបានផលប្រយោជន៍ពីកម្មវិធី PACE របស់យើងខ្ញុំតែមិនបានចូលរួម ពីព្រោះអ្នកមានអ្នកថែទាំខ្លួនផ្ទាល់ (PCA) ឬក៏អ្នកស្គាល់អ្នកណាផ្សេងទៀតដែលមានចិត្តចង់ចូលរួមក្នុងកម្មវិធី PACE របស់យើងខ្ញុំ ហើយចង់ទុកអ្នកថែទាំខ្លួនផ្ទាល់ (PCA) របស់ពួកគេ នោះសូមធ្វើការទាក់ទងមកយើងខ្ញុំ ដើម្បីបាននិយាយជាមួយនឹងអ្នកដឹកនាំកម្មវិធីនិយាយភាសាខ្មែររបស់យើងខ្ញុំ តាមរយៈលេខទូរស័ព្ទ 978-513-7279 ។

Medicare

សំគាល់ ៖ ការចូលជាសមាជិករបស់កម្មវិធី PACE នឹងការ ចុះ ឈ្មោះក្នុងសេវាថែទាំខ្លួនផ្ទាល់ (PCA) នោះតម្រូវឲ្យមានការវាយតម្លៃនិងសិទ្ធិទទួលបានជាមុនសិន។



Element Care

Improving Health. Enriching Lives.

តមកពីទំព័រទី ០១

ភាពចម្លែងចម្រាស់ជុំវិញការបោះ... Controversy over Lowell Mayor Election (Selection)

នេះគឺជាការផ្លាស់ប្តូរដ៏ល្អមួយ។ សមាជិកក្រុមប្រឹក្សាសកល លោក វ៉ាសនា នួន ត្រូវបានជាប់ឆ្នោតជាថ្មីក្នុងអាណត្តិទី ៤ របស់គាត់ ហើយគាត់បានឈរនៅលើលំដាប់កំពូលតារាងម្តងទៀត និងគួរតែជាអភិបាលក្រុងឡូវែលបន្ទាប់។ ទោះជាយ៉ាងនេះក្តី ការអនុវត្តតាមច្បាប់លែងត្រូវបានគោរពទៀតហើយ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាមួយអាណត្តិហើយឥឡូវនេះ លោកសុខាវី ចៅ ដែលជាប់ឆ្នោតសម្រាប់សង្កាត់បានប្រកាសថា គាត់ទទួលបានសម្លេងគ្រប់គ្រាន់ដើម្បីធ្វើជាអភិបាលក្រុងនៅខែមករា ឆ្នាំ២០២២។ ក្នុងការប៉ាន់ប៉ងរបស់ក្រុមប្រឹក្សាជាប់ឆ្នោត ដើម្បីសម្រេចបាននូវភាពចម្លែង ដោយសារតែលទ្ធផលនៃការប្តឹងតវ៉ានេះ សហគមន៍ខ្មែរ ឥឡូវក្លាយជារឿងគួរឲ្យអស់សំណើច។

នៅទីក្រុងឡូវែល ការបោះឆ្នោតអភិបាលក្រុង (ការជ្រើសរើស) តែងតែត្រូវបានបោះឆ្នោតដោយសមាជិកក្រុមប្រឹក្សាសកល។ ជាធម្មតា អ្នកដែលទទួលបានសម្លេងឆ្នោតទូទាំងទីក្រុងច្រើនជាងគេបំផុតនឹងក្លាយជាអភិបាលក្រុងបន្ទាប់។ អភិបាលក្រុងបច្ចុប្បន្នលោក John Leahy ត្រូវបានផ្តល់ឱ្យ "មួយវេន" ដោយសារតែគាត់មានអតីតភាពការងារ ទោះបីជាគាត់មិនបានឈ្នះលំដាប់កំពូលតារាងក៏ដោយ។ គាត់ទទួលបានការគាំទ្រពីសមាជិកក្រុមប្រឹក្សាគឺលោកស្រី Rita Mercier ដែលបានបម្រើការជាអភិបាលក្រុង ហើយថែមទាំងបានឈ្នះលំដាប់កំពូលតារាងនៅក្នុងការបោះឆ្នោតនោះ។ នៅមុននោះ លោក William Samaras ជាអភិបាលក្រុងដោយសារតែលោក វ៉ាសនា នួន ជាសមាជិកក្រុមប្រឹក្សាមានសម្លេងឆ្នោតកំពូលទទួលបានកៅអីនោះ បែរជាជំនួសមកវិញក្នុងតំណែងជាអភិបាលរង។ នៅអាណត្តិមុន លោក Rodney Elliott ជាអភិបាលក្រុងគាត់ក៏មិនមែនជាអ្នកទទួលបានសម្លេងឆ្នោតកំពូលតារាងដែរ ប៉ុន្តែបានបម្រើការអស់រយៈពេល ១៨ ឆ្នាំជាក្រុមប្រឹក្សាក្រុង។ សមាជិកក្រុមប្រឹក្សាលោកស្រី Rita Mercier ដែលជាធម្មតាទទួលបានសម្លេងឆ្នោតកំពូលតារាងក៏បានផ្តល់កៅអីអភិបាលក្រុងទៅលោក Rodney Elliott ផងដែរ។

ទោះយ៉ាងណាក៏ដោយ អាណត្តិនេះគឺខុសគ្នាខ្លាំងណាស់។ មានបណ្តឹងសិទ្ធិពលរដ្ឋដែលអះអាងថាប្រព័ន្ធសកលទាំងអស់មិនយុត្តិធម៌ចំពោះអ្នកបោះឆ្នោត នៅក្នុងសង្កាត់ដែលមិនអាចជ្រើសរើសតំណាងរបស់ខ្លួននៅក្រុមប្រឹក្សា។ បណ្តឹងនេះត្រូវបានដោះស្រាយដោយប្រព័ន្ធកូដកាត់នៃ

កៅអីសង្កាត់ទាំង ៨ និងកៅអីសកលចំនួន ៣។ លទ្ធផលនេះបានធ្វើឱ្យអ្នកដែលទទួលបានសម្លេងឆ្នោតកំពូលបីរូបប៉ុណ្ណោះ ពីរដ្ឋប្បវេណីដែលបានចូលរួមប្រកួតប្រជែងសកលវិញគឺលោក វ៉ាសនា នួន លោកស្រី Rita Mercier និងលោក John Drinkwater។ អ្នកកំពុងកាន់តំណែងបច្ចុប្បន្នដែលនៅសល់បានជ្រើសរើសការប្រកួតប្រជែងកៅអីសង្កាត់ តាមការគណនា ចំនួន ហិរញ្ញវត្ថុ និងពេលវេលារបស់ពួកគេ វាមិនសមហេតុផលទេ ព្រោះពួកគេមានឱកាសតិចជាងក្នុងការឈ្នះកៅអីសកល។ ជាមួយនឹងកៅអីថ្នាក់សង្កាត់ ពួកគេមាន ឱកាស



Councilman at-large Vesna Nuon with supporters: L to R: Tha Chhan, Mony Var, and Judith Duran

ឈ្នះ ៥០% ។ គំនិតនោះ អ្នកកំពុងកាន់តំណែងបច្ចុប្បន្នលោក Rodney Elliott ដែលរស់នៅក្នុងទីក្រុង Pawtucketville បានប្រកួតប្រជែងនឹងអ្នកកំពុងកាន់តំណែងបច្ចុប្បន្ន ម្នាក់ទៀតឈ្មោះ Dan Rourke នៅក្នុងសង្កាត់លេខ ១។ អ្នកកំពុងកាន់តំណែងបច្ចុប្បន្ន លោក John Leahy បានប្រជែងជាមួយអ្នកកំពុងកាន់តំណែងបច្ចុប្បន្ន លោក William Samaras នៅក្នុងសង្កាត់លេខ ៣ ហើយអ្នកកំពុងកាន់តំណែងបច្ចុប្បន្នលោក សុខាវី ចៅ បានប្រកួតប្រជែង នៅក្នុងសង្កាត់លេខ ៦ ប្រជែងដោយលោក Justin Ford។ មានអ្នកឈ្នះនៅក្នុងសង្កាត់ ៣ រូប គឺលោក Dan Rourke មកពីសង្កាត់លេខ ១ លោក John Leahy មកពីសង្កាត់លេខ ៣ និងលោក សុខាវី ចៅ មកពីសង្កាត់លេខ ៦។

ឥឡូវនេះ គិតក្នុងចិត្តថា សមាជិកក្រុមប្រឹក្សាលោក វ៉ាសនា នួន ដែលបានទទួលសម្លេងឆ្នោតកំពូលតារាងនៅទូទាំងទីក្រុងពីការបោះឆ្នោតនេះ មិនបានជ្រើសរើសផ្តល់កៅអីរបស់គាត់ឱ្យនរណាម្នាក់ឡើយ។ គាត់កំពុងឈរឈ្មោះជាអភិបាលក្រុង។ យ៉ាងណាមិញ មុនពេលសមាជិកក្រុមប្រឹក្សា លោកវ៉ាសនា នួន ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ

-From Front Page

bodian American city councilors. Four out of eleven city councilors are people of color. This is a good change. Councilman at-large Vesna Nuon was re-elected to his 4th term, he had once again topped the ticket and should be the next Mayor of Lowell. However, playing by the rule is no longer respected, as a one term councilor, and now district-elect Sokhary Chau has announced that he has secured enough votes to be mayor in January 2022. In an attempt by the council-elect to achieve diversity as a result of the lawsuit, the Cambodian community is now made to be a laughing stock.

This term, however, is very different. There was a civil rights lawsuit claiming that the all at-large system wasn't fair to neighborhood voters who couldn't choose their own representative at the council. The suit was settled by a hybrid system of 8 district seats and 3 at-large seats. This resulted in only three top ticket holders from the last cycle re-entering the at-large race, Vesna Nuon, Rita Mercier, and John Drinkwater. The rest of incumbents chose to run district seats; in their calculation, number, finance, and time, it just didn't make sense because they had a lesser chance of winning at-large seats. With district seats, they have a 50% chance of winning. With that in mind, incumbent Rodney Elliott who lives in Pawtucketville ran against another incumbent Dan Rourke in district 1. Incumbent John Leahy challenged incumbent William Samaras in district 3, and incumbent Sokhary Chau ran in district 6, challenged by Justin Ford. There were 3 district winners, Dan Rourke from district 1, John Leahy from district 3 and Sokhary Chau from district 6.

Now with this in mind, Councilor Vesna Nuon who has earned top ticket city-wide in this election did not choose to yield his seat to anyone. He's running for Mayor. However, before councilor Nuon made any public statement about his May-orship, the day after the election, elected Councilor Dan Rourke from district 1 announced his support for Sokhary Chau from district 6 to be mayor who had received only 758 votes, and today, Sokhary announced he has enough votes to be mayor.

Lowell voters are sad and angry. In this election, Lowell has passed a ballot question for the public to elect their mayor, while at the same time, Councilor at-large Nuon received the most city-wide votes of 6,156, and has become the longest serving councilor who has not been a mayor. Councilor Sokhary Chau should respect the rule and common courtesy. Councilman at-large Vesna Nuon should be next mayor.

អំពីតំណែងអភិបាលក្រុង មួយថ្ងៃក្រោយការបោះឆ្នោតសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតលោក Dan Rourke មកពីសង្កាត់លេខ ១ បានប្រកាសគាំទ្រលោក សុខាវី ចៅ មកពីសង្កាត់លេខ ៦ ធ្វើជាអភិបាលក្រុងដែលបានទទួលតែ ៧៥៨ សម្លេងប៉ុណ្ណោះ ហើយថ្ងៃនេះ លោកសុខាវី ចៅ បានប្រកាសថាគាត់មានសន្លឹកឆ្នោតគ្រប់គ្រាន់ដើម្បីធ្វើជាអភិបាលក្រុង។

អ្នកបោះឆ្នោតនៅទីក្រុងឡូវែលសោកសៅ និងខឹងសម្បារ។ នៅក្នុងការបោះឆ្នោតលើកនេះ ទីក្រុងឡូវែលបាន

ឆ្លងកាត់សំណួរអំពីសន្លឹកឆ្នោត សម្រាប់សាធារណជនដើម្បីជ្រើសរើសអភិបាលក្រុងរបស់ពួកគេ ស្របពេលជាមួយគ្នានេះដែរ សមាជិកក្រុមប្រឹក្សាលោក វ៉ាសនា នួន បានទទួលសម្លេងគាំទ្រច្រើនជាងគេនៅទូទាំងទីក្រុងគឺ ៦១៥៦ បានក្លាយជាសមាជិកក្រុមប្រឹក្សាដែលកាន់តំណែងយូរជាងគេបំផុតមិនធ្លាប់មានសម្រាប់អភិបាលក្រុង។ ក្រុមប្រឹក្សាក្រុងលោកសុខាវី ចៅ គោរពច្បាប់ និងសុំជ័យធម៌ម្យ៉ាង។ សមាជិកក្រុមប្រឹក្សាសកល លោក វ៉ាសនា នួន គួរតែជាអភិបាលក្រុងបន្ទាប់។

ក្រុមសិទ្ធិមនុស្សឆ្ពោះទៅសម្រាប់ការកាត់ទោសយុវជនខ្មែរដែលមានជំងឺអ៊ីដា

កាក សុវណ្ណឆៃ អាយុ ១៦ឆ្នាំ ឃើញក្នុងរូបថតនេះ កាលពីឆ្នាំ២០២១ ដែលម្តាយរបស់គាត់ផ្តល់ ឱ្យ។ កាក សុវណ្ណឆៃ ដែលមានជំងឺអ៊ីដាត្រូវបានគុណការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ខែ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងប្រមាថជាសាធារណៈ ហើយត្រូវបានគុណការក្រុងភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ ៨ខែ ពីបទបង្ហាត់សារវិះគន់រដ្ឋាភិបាល។ (ព្រំ ចន្លា/រូបភាពតាមរយៈ AP)

ភ្នំពេញ៖ ប្រទេសកម្ពុជា (កាសែត AP) ក្រុមសិទ្ធិមនុស្សកំពុងជម្រុញឱ្យអាជ្ញាធរកម្ពុជាដោះលែងក្មេងជំងឺដែលមានជំងឺអ៊ីដាស្រីម្នាក់ ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីខែសម្រាប់ការបង្ហាត់សារតាមបណ្តាញសង្គមវិះគន់រដ្ឋាភិបាលដោយថាករណីរបស់គាត់ត្រូវបានប្រើប្រាស់ខុសដើម្បីបំភិតបំភ័យឪពុកម្តាយរបស់គាត់ដែលសកម្មជនបក្សប្រឆាំង។

កាក សុវណ្ណឆៃ អាយុ១៦ឆ្នាំ ត្រូវបានគុណការក្រុងភ្នំពេញ កាត់ទោសកាលពីថ្ងៃច័ន្ទ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងប្រមាថជាសាធារណៈដោយគុណការក្រុងភ្នំពេញ ចំពោះការអត្ថាធិប្បាយដែលគាត់បានធ្វើនៅក្នុងក្រុមជជែកគ្នាតាមគេហទំព័រក្រាម ការពារឪពុករបស់គាត់ ដែលជាសមាជិកជាន់ខ្ពស់គណបក្សប្រឆាំងដែលកំពុងជាប់ឃុំ ប្រឈមនឹងការចោទប្រកាន់ និងការចែករំលែកការបង្ហាត់សារតាមហ្វេសប៊ុកវិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

ម្តាយរបស់គាត់ឈ្មោះ ព្រំ ចន្លា បាននិយាយថា កូនប្រុសរបស់គាត់មានបញ្ហាក្នុងការទំនាក់ទំនងជាមួយអ្នកជំនាញ ហើយមិនអាចអនុវត្តតាមនីតិវិធីរបស់គុណការបាន ដោយបន្ថែមថាស្ថានភាពជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរក្នុងអំឡុងពេលឃុំឃាំងជាច្រើនខែមុនពេលសាលក្រម។

“តើមានគុណការណាមួយនៅលើពិភពលោកនេះដែលផ្ដន្ទាទោស និងកាត់ទោសក្មេងប្រុសដែលមានជំងឺអ៊ីដាស៊ីមដែរឬទេ?” នាងបាននិយាយថា “មិនមានទេ។”
លោកព្រំ ចន្លាជាសមាជិកក្រុមស្ត្រីជា

ភរិយាថ្ងៃសុក្រ ដែលធ្វើបាតុកម្មទាមទារឱ្យដោះលែងប្តីដែលជាប់ពន្ធនាគារដោយសារការសម្តែងទស្សនៈវិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន។ ប្តីរបស់នាងឈ្មោះ កាក កុម្ភៈ ត្រូវបានឃុំខ្លួនតាំងពីខែឧសភា ឆ្នាំ២០២០ មកម្ល៉េះ។

លោក Phil Robertson អនុប្រធានអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបាន



កាក សុវណ្ណឆៃ

និយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា “ករណីនេះផ្អែកតែលើ សុវណ្ណឆៃ ជាកូនប្រុសរបស់អតីតសមាជិកបក្សប្រឆាំង ដែលជាប់ពន្ធនាគារ និងធ្វើទុក្ខបុកម្នេញដោយសារគាត់ជាប់ពាក់ព័ន្ធនយោបាយ។”

លោក Robertson និយាយថា ការផ្ដន្ទាទោសគួរត្រូវបានទម្លាក់ចោល ហើយកាកសុវណ្ណឆៃត្រូវបានដោះលែងជាបន្ទាន់។

លោកបានថ្លែងថា៖ «ការជំនុំជម្រះទាំងមូលនេះបង្ហាញជាថ្មីម្តងទៀតថាប្រព័ន្ធយុត្តិធម៌របស់កម្ពុជាខូចខ្ទេចខ្ទីដល់កម្រិតខ្លាំងបំផុត»។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បាននិយាយនៅក្នុងសារបង្ហាត់សារ Twitter បន្ទាប់ពីសាលក្រមថា លោក “មានការសោកស្តាយដែលបានដឹងថា គុណការបានកាត់ទោសកុមារឱ្យជាប់ពន្ធនាគារសម្រាប់អ្វីដែលហាក់ដូចជាការចោទប្រកាន់ពាក់ព័ន្ធនឹងនយោបាយ។”

លោក Murphy បានសរសេរថា “តើការចាប់ដាក់គុកកូនប្រុសជំងឺរបស់ឥស្សរជនគណបក្សប្រឆាំងបង្ហាញការគោរពសិទ្ធិមនុស្សយ៉ាងដូចម្តេច?”

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់អំណាចអស់រយៈពេល ៣៦ ឆ្នាំ ហើយជារឿយៗត្រូវបានគេចោទប្រកាន់ថាជាករណីរបបផ្តាច់ការ និងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីជួយរារាំងក្រុមប្រឆាំង។

ក្នុងអំឡុងពេលសវនាការ គុណការបានបដិសេធសំណើចំនួនពីរដើម្បីវាយតម្លៃពិការភាព និងតម្រូវការគាំទ្ររបស់ក្មេងប្រុសនេះ នេះបើយោងតាមអង្គការឃ្លាំមើលរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ហើយមិនមានកន្លែងស្នាក់នៅណាមួយត្រូវបានបង្កើតឡើងសម្រាប់គាត់ក្នុងអំឡុងពេលដែលគាត់កំពុងស្ថិតក្នុងការឃុំឃាំង និងការសាកសួររបស់ប៉ូលីស ហើយក៏មិនត្រូវបានគេឃុំខ្លួនមុនពេលកាត់ក្តី។

លោក សំ សុគង់ មេធាវីរបស់ កាក សុវណ្ណឆៃ មានប្រសាសន៍ថា ការបង្ហាត់សារដែលយុវជនរូបនេះធ្វើឡើងដើម្បីឆ្លើយតបនឹងមនុស្សផ្សេងទៀតដែលហៅឪពុកខ្លួនថាជាជនក្បត់ជាតិ ហើយថាគាត់មិនដឹងថាពាក្យរបស់គាត់អាចធ្វើឱ្យគាត់មានបញ្ហានោះទេ ហើយក៏គ្មានការចងចាំនូវអ្វីដែលគាត់បាននិយាយដែរ។

លោក ផ្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញមានប្រសាសន៍ថាលោកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ខាងវេជ្ជសាស្ត្រ ក្នុងការវាយតម្លៃជំងឺអ៊ីដាស៊ីមរបស់ក្មេងប្រុសនោះទេ ប៉ុន្តែការកាត់ក្តីនេះធ្វើឡើងតាមនីតិច្បាប់។ លោកបដិសេធមិនអធិប្បាយបន្ថែម។

គាត់បានប្រាប់សារព័ត៌មាន The Associated Press ថា “ខ្ញុំបានសុំឱ្យគាត់និយាយឡើងវិញ ឬព្យាយាមចងចាំពាក្យណាមួយ ប៉ុន្តែគាត់មិនអាច”។ “គាត់បានភ្លេចទាំងស្រុង” ។

បន្ទាប់ពីការឆ្លងឆ្លើយសារតាមគេហទំព័រនៅថ្ងៃទី២៤ខែមិថុនាសមាជិកម្នាក់ទៀតនៃក្រុមសារបានរាយការណ៍ថាក្នុងរយៈពេលតែប៉ុន្មានម៉ោង ប៉ូលីសប្រដាប់ដោយអាវុធបង្ហាញខ្លួននៅផ្ទះរបស់កាក សុវណ្ណឆៃ និងចាប់ខ្លួនគាត់។

កាក សុវណ្ណឆៃ ត្រូវបានឃុំខ្លួនតាំងពីពេលនោះមក ហើយបើទោះបីសវនាការរបស់គាត់បានបញ្ចប់នៅថ្ងៃទី១៣ ខែតុលាក៏ដោយ ប៉ុន្តែចៅក្រមបានពន្យារពេលសាលក្រមរហូតដល់ថ្ងៃច័ន្ទ។

រយៈពេលដែលគាត់បានជាប់ពន្ធនាគាររួចហើយ និងក្រោមគោលការណ៍ណែនាំនៃការកាត់ទោសរបស់កម្ពុជា កាក សុវណ្ណឆៃ នឹងត្រូវបានដោះលែងនៅថ្ងៃទី៩ ខែវិច្ឆិកា។ នេះបើតាមសំដីម្តាយរបស់គាត់។

នាងបានបន្តថា បន្ទាប់ពីគាត់ត្រឡប់មកផ្ទះវិញ នាង និងមេធាវីរបស់គាត់នឹងសម្រេចថាតើត្រូវប្តឹងឧទ្ធរណ៍ជាផ្លូវការឬយ៉ាងណាដើម្បីព្យាយាមកែប្រែការផ្ដន្ទាទោស។

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានតាមដានករណីនេះ តាំងពីដើមដំបូង ហើយបានជម្រុញឱ្យមានការដោះលែងលោក កាក សុវណ្ណឆៃ រួចមកហើយកាលពីដើមខែកញ្ញាមុនពេលដែលគាត់ឡើងសវនាការកាត់ទោស។

កាលពីថ្ងៃអង្គារ អ្នកជំនាញដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ពីបទប្រើប្រាស់ប្រព័ន្ធតុលាការរបស់ខ្លួន “ធ្វើជាអាវុធ” ដើម្បីបំបិទមាត់អ្នកប្រឆាំង បន្ទាប់ពីសាលក្រមនេះ។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយពីទីក្រុងហ្សឺណែវថា “ការកាត់ទោសអនីតិជនដែលមានជំងឺអ៊ីដាស៊ីមគឺជារឿងដ៏អាម៉ាស់មួយ នៅក្នុងការធ្វើយុទ្ធនាការរបស់អាជ្ញាធរបន្តបំភិតបំភ័យ និងប្រើអំពើហិង្សាប្រឆាំងនឹងសង្គមស៊ីវិលសកម្មជនបក្សប្រឆាំង និងអ្នកពាក់ព័ន្ធទាំងឡាយ”។

តមកពីទំព័រទី ០១

កេរ្តិ៍ដំណែលនៃកិច្ចព្រមព្រៀង...

ថ្ងៃនេះខ្ញុំនឹងលើកយកសារជាប្រវត្តិសាស្ត្រដែលនៅទៅដល់ដំណោះស្រាយសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងការ កសាងប្រទេសកម្ពុជាឡើងវិញ។

សង្គ្រាមរយៈពេល ២០ ឆ្នាំរវាងកម្ពុជានិស្សរៀនតណាមខាងជើង និងរៀនតណាមខាងត្បូង (១៩៥៥ - ១៩៧៥) បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា។ នៅឆ្នាំ១៩៦៧ កងកម្លាំងរៀនតណាម



Photo Courtesy by United States Holocaust Memorial Museum

ខាងជើងបានលុកលុយចូលទឹកដីកម្ពុជាដោយដឹកជញ្ជូនចល័តការផ្គត់ផ្គង់ និងកងទ័ពរបស់ពួកគេតាម "ផ្លូវហ្វូជីមីញ" នៅភាគខាងកើតប្រទេសកម្ពុជាដើម្បីជៀសវាងការទម្លាក់គ្រាប់បែកដោយយន្តហោះអាមេរិក។ អស់រយៈពេល១៤ខែ អាមេរិកបានទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់នៅកម្ពុជា ដើម្បីកម្ទេចមូលដ្ឋានទ័ពរៀនតណាមខាងជើង ប៉ុន្តែមិនបានសម្រេចជោគជ័យ។ នៅនិទាយរដូវឆ្នាំ១៩៧០ សម្តេចសីហនុត្រូវបានទម្លាក់ចេញពីអំណាច និងបានជំនួសដោយឧត្តមសេនីយ៍លន់ នល់។ មានបាតុកម្មខ្មែរទ្រង់ទ្រាយធំចូលរួមដោយឧត្តមសេនីយ៍លន់ នល់ ទាមទារឲ្យកងទ័ពរៀនតណាមខាងជើង និងរៀនតណាមត្រូវតែចាកចេញពីទឹកដីកម្ពុជាជាបន្ទាន់។

ផ្ទុយទៅវិញ ពួកកម្ពុជានិស្សរៀនតណាមខាងជើងបានបើកការវាយប្រហារមកលើរដ្ឋាភិបាល កម្ពុជា។ សង្គ្រាមកម្ពុជា និងរៀនតណាមបានចាប់ផ្តើម។ អាមេរិកបានគាំទ្រ លន់ នល់ វាយបករៀនតណាម

ខាងជើង។ សម្តេចសីហនុបានយាងទៅទីក្រុងប៉ារីសដើម្បីគាំទ្រ ហើយបន្ទាប់មកបានចូលរួមជាមួយខ្មែរក្រហម។ រដ្ឋាភិបាលលន់ នល់បានដួលរលំធ្លាក់ក្នុងដៃខ្មែរក្រហមនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ ដប់បីថ្ងៃក្រោយមក រៀនតណាមខាងជើងបានកាន់កាប់រៀនតណាមខាងត្បូង។

ប្រទេសកម្ពុជាបានរងការបាត់បង់ជីវិតយ៉ាងមហន្តរាយដល់ទៅ ២ លាននាក់នៅក្នុងសង្គ្រាមកម្ពុជាឆ្នាំ១៩៧៥ដល់១៩៧៩ ដែលកាលនោះប្រទេសកម្ពុជាមានប្រជាជន ៧ លាននាក់។ មនុស្សជាច្រើននាក់បានស្លាប់ដោយសារការធ្វើទារុណកម្ម ការកាប់សម្លាប់ ការអត់ឃ្លាន និងជំងឺ ។ ខ្មែរក្រហមបានដួលរលំនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ នៅពេលដែលរៀនតណាមបានឈ្លានពានកម្ពុជា។ រៀនតណាមបានបង្កើតរដ្ឋាភិបាលថ្មីនៅកម្ពុជាជាមួយនឹងអតីតមេដឹកនាំខ្មែរក្រហមលោកហេង សំរិន និងលោក ហ៊ុន សែន ប៉ុន្តែប្រទេសកម្ពុជាបន្តស្ថិតក្នុង សង្គ្រាមអសម្បយទសវត្សរ៍ទៀត។

នៅឆ្នាំ ១៩៩០ ពិភពលោកបានថ្កោលទោសរៀនតណាមចំពោះការឈ្លានពានកម្ពុជា និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចរៀនតណាមដែលធ្វើឱ្យសេដ្ឋកិច្ចរៀនតណាមចុះខ្សោយ។ លើសពីនេះ រៀនតណាមបានបាត់បង់ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់សង្គ្រាមដោយសារតែការដួលរលំនៃសហភាពសូវៀត ដូច្នេះត្រូវតែចរចាដំណោះស្រាយសន្តិភាពនឹងដកទ័ពចេញពីកម្ពុជា។ ហេតុដូច្នេះហើយនៅឆ្នាំ១៩៩១ រៀនតណាមរួមជាមួយចិន និង១៧ ប្រទេសផ្សេងទៀត បានរួមគ្នានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបញ្ចប់ជម្លោះនៅកម្ពុជា។ "កិច្ចព្រមព្រៀងនេះគឺស្តីពីដំណោះស្រាយនយោបាយនៃជម្លោះកម្ពុជា អធិបតេយ្យភាព បូរណភាពទឹកដី និងភាពមិនអាចរំលោភបានអព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ជាមួយនឹងសេចក្តីប្រកាសស្តីពីការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ។ ស្រដៀងនឹង

តទៅទំព័រទី០៧

Legacies of 1991 Paris Peace Agreement:
Where We Are Today in Cambodia

-From Front Page



25 December 1978: Vietnam Invades Cambodia

1975) had a deep impact on Cambodia. In 1967, North Vietnamese forces intruded on Cambodian land by moving their war supplies and troops through the Ho Chi Minh Trail in eastern Cambodia to avoid bombing by American planes. For 14 months, America dropped bombs heavily in Cambodia to destroy North Vietnamese bases, but was unsuccessful. In the spring of 1970, Prince Sihanouk was removed from power and replaced by General Lon Nol. He joined large Cambodian demonstrations demanding that North Vietnamese and Viet Cong troops leave Cambodian land immediately. Instead, the North Vietnamese communists launched an attack on the Cambodian government. The Cambodia and Vietnam War started. The U.S. backed Lon Nol, who fought back the North Vietnamese. Prince Sihanouk went to Beijing for support and then joined with the Khmer Rouge. The Lon Nol government fell on April 17, 1975 to the Khmer Rouge; thirteen days after, North Vietnam took over South Vietnam.

Cambodia suffered a devastating loss of 2 million lives, in a country of 7 million, during the Khmer Rouge regime between 1975 to 1979. Many died from torture, execution, starvation and sickness. In turn, the Khmer Rouge fell on January 7, 1979, when Vietnam invaded Cambodia. Vietnam set up a new government in Cambodia with former Khmer Rouge leaders Heng Samrin and Hun Sen, but found itself engaged in continuous warfare in Cambodia for another decade.

In 1990, the world condemned Vietnam for invading Cambodia and sanctioned Vietnam economically, which crippled its economy. In addition, Vietnam lost its financial support for the war due to the collapse of Soviet



French Foreign Minister Roland Dumas (centre) holds together the hands of Hun Sen (right) and Prince Norodom Sihanouk (left) before the start of peace talks in La Celle-Saint-Cloud, Paris, in July 1989. AFP

Union, so it had to negotiate a peace settlement and withdraw its troops from Cambodia. Consequently, in 1991, Vietnam along with China

and 17 other countries came together and signed the Paris Peace Agreement which ended the conflict in Cambodia. "The agreement was on the political settlement of the Cambodian conflict, sovereignty, territorial integrity and inviolability, neutrality and national unity of Cambodia, with a declaration on the re-habilitation and reconstruction of Cambodia." Similar to South Korea, Cambodia was saved by the United Nations.

In 1992, as part of the rehabilitation for Cambodia, the United Nations Transitional Authority in Cambodia (UNTAC) sent over 15,000 troops, 3600 civilian police, 2000 civilians and 450 UN volunteers and thousands more local staff and interpreters to carry out its mission. UNTAC was to oversee military security and maintain law and order, control all aspects of the government, disarm Cambodia's factions including the Khmer Rouge forces, supervise, monitor and verify the withdrawal and non-return of Vietnamese military forces, promote and protect human rights, repatriate all Cambodian refugees along the Thai border, and close all refugee camps. UNTAC also helped clear land mines and established training programs for mine clearance. This put the infrastructure in place for Cambodia and began its economic reconstruction and development.

In 1993, under UNTAC supervision, a national election was held for the first time since 1954. It was a hopeful time for the country as 89.5% of the population came out to vote. A 1995 UNTAC research report described its



Dutch troops guarding a train with refugees returning to Cambodia from camps in Thailand. May 1993. 01/05/1993. Sisophon, Cambodia. UN Photo/P Sudhakaran

mission as "beginning the tortuous process of national reconciliation and giving the Cambodian people for the first time in almost 40 years the opportunity to choose their government in a comparatively free, fair and domestic manner. A new constitution was written, a new government formed, and an integrated national army was established." It was viewed as a successful mission by UNTAC. It was the largest amount spent in the United Nations' history to help a country, costing \$1.6 billion.

30 Years Anniversary of 1991 Paris
Please see /07

You can count on us.

✓ Checking and Savings Accounts

✓ Personal Loans

✓ Home Loans

ហេពាក-អ្នកអាចទុកចិត្តលើយើងបាន

✓ គណនីធនាគារ និងគណនីសន្សំ

✓ ការខ្ចីប្រាក់ផ្ទាល់ខ្លួន

✓ ការខ្ចីប្រាក់ទីផ្ទះ

Member FDIC

EnterpriseBanking.com | 877-671-2265

តមកពីទំព័រទី ០៦ កេរ្តិ៍ដំណែលនៃកិច្ចព្រមព្រៀង...

ប្រទេសក្នុងរដ្ឋធានីភ្នំពេញ កម្ពុជាត្រូវបានអង្គការសហប្រជាជាតិជួយសង្គ្រោះ។

នៅឆ្នាំ ១៩៩២ ជាផ្នែកមួយនៃការស្តារនីតិវិធីសម្រាប់ប្រទេសកម្ពុជាអាជ្ញាធរអន្តរកាលរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា (អ៊ិនតាក់) បានបញ្ជូនកងទ័ពជាង ១៥០០០ នាក់ ប៉ូលីសស៊ីវិល ៣៦០០ នាក់ ជនស៊ីវិល ២០០០ នាក់ និងអ្នកស្ម័គ្រចិត្តអង្គការសហប្រជាជាតិ ៥៥០ នាក់ បុគ្គលិក និងអ្នកបកប្រែក្នុងស្រុករាប់ពាន់នាក់ទៀត ដើម្បីបំពេញបេសកកម្មរបស់ខ្លួន។ អ៊ិនតាក់ មានតួនាទីត្រួតពិនិត្យសន្តិសុខយោធា និងរក្សាការអនុវត្តច្បាប់ និង សណ្តាប់ធ្នាប់ គ្រប់គ្រងគ្រប់ទិដ្ឋភាពទាំងអស់របស់រដ្ឋាភិបាល រំលាយអាវុធ គ្រប់ភាគីនៅកម្ពុជា រួមទាំងកងកម្លាំងខ្មែរក្រហម តាមដាន ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការដកនិងការមិន ត្រឡប់មកវិញនៃកងកម្លាំងយោធារៀតណាម លើកកម្ពស់និងការពារសិទ្ធិមនុស្ស ធ្វើមាតុភូមិនិរន្តរ៍ជនភៀសខ្លួនកម្ពុជាទាំងអស់នៅតាមព្រំដែនថៃ និងប្រទេសជិតខាងដទៃទៀត។ អ៊ិនតាក់ក៏បានជួយបោសសម្អាតគ្រាប់មីន និងបង្កើតកម្មវិធីបណ្តុះបណ្តាលសម្រាប់ការបោសសម្អាតគ្រាប់មីនផងដែរ។ នេះជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសកម្ពុជា ហើយបានចាប់ផ្តើមការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ។

នៅឆ្នាំ ១៩៩៣ ក្រោមការត្រួតពិនិត្យរបស់អ៊ិនតាក់ ការបោះឆ្នោតជាតិត្រូវបានប្រារព្ធឡើងជាលើកដំបូងចាប់ពីឆ្នាំ ១៩៩៥។ វាជាពេលវេលាដ៏មានសង្ឃឹមសម្រាប់ប្រទេស ព្រោះថា ៨៩.៥% នៃប្រជាជនបានចេញមកបោះឆ្នោត។ របាយការណ៍ស្រាវជ្រាវរបស់អ៊ិនតាក់ឆ្នាំ ១៩៩៥ បានពិពណ៌នាអំពីបេសកកម្មរបស់ខ្លួនថាជា "ការចាប់ផ្តើមដំណើរការដ៏អាក្រក់នៃការបង្រួបបង្រួមជាតិ និងផ្តល់ឱ្យប្រជាជនកម្ពុជាជាលើកដំបូងក្នុងរយៈពេលជិត ៤០ ឆ្នាំនូវ ឱកាសជ្រើសរើសរដ្ឋាភិបាលរបស់ខ្លួនក្នុងលក្ខណៈប្រៀបធៀបដោយសេរី យុត្តិធម៌ និងក្នុងស្រុក។ រដ្ឋធម្មនុញ្ញថ្មីត្រូវបានសរសេររដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ហើយកងទ័ពជាតិរួមមួយត្រូវបានបង្កើតឡើង"។ វាត្រូវបានចាត់ទុកថាជាបេសកកម្មជោគជ័យរបស់អ៊ិនតាក់។ វាគឺជាបេសកកម្មមានចំនួនទឹកប្រាក់ដ៏ច្រើនបំផុតដែលបានចំណាយ ក្នុង ប្រវត្តិ សាស្ត្រ របស់អង្គការសហប្រជាជាតិ ដើម្បីជួយប្រទេសមួយ ការចំណាយអស់ចំនួន ១.៦ ពាន់លានដុល្លារ។

ខួប ៣០ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១៖ កម្ពុជានៅទីណាសព្វថ្ងៃ

ផ្នែកទី I ការបោះឆ្នោតជាតិ

គណបក្សកាន់អំណាចរបស់កម្ពុជាហៅកាត់ថា (CPP) ស្ថិតក្រោមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់អំណាចបាន ៣៦ ឆ្នាំ។ តើរឿងនេះកើតឡើងដោយរបៀបណា? តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានជួយរៀបចំរចនាសម្ព័ន្ធកម្ពុជាឡើងវិញដូចដែលប្រទេសកម្ពុជាគួរមានខាងផ្នែកនយោបាយដែរឬទេ?

សន្តិភាពដែលឈ្នះយ៉ាងលំបាកសម្រាប់កម្ពុជាគឺជាការចាប់ផ្តើមថ្មីសម្រាប់ប្រទេស។ ការចាប់ផ្តើមថ្មីចែសម្បយ។ យ៉ាងណាមិញ ចាប់តាំងពីការបោះឆ្នោតលើកដំបូង បេសកកម្មអ៊ិនតាក់បានបរាជ័យ។ ក្នុងការបោះឆ្នោតជាតិ ៦ លើកចុងក្រោយ ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០១៨



UN Sponsored Election 1993

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានឡើងកាន់អំណាចតាំងពីឆ្នាំ១៩៨៥ ក្រោយរបបខ្មែរក្រហមដួលរលំ មិនដែលសុខចិត្តចុះចាញ់អំណាចរបស់ខ្លួនឡើយ។

នៅក្នុងការបោះឆ្នោតដែលជ្រោមជ្រែងដោយអង្គការសហប្រជាជាតិឆ្នាំ ១៩៩៣ លោក ហ៊ុន សែន បានចាញ់ការបោះឆ្នោតប៉ុន្តែបដិសេធមិនចុះចេញពីតំណែង ហើយទាមទារចែករំលែកអំណាចឲ្យគាត់។ លោកគំរាមបែងចែកប្រទេសជាពីរ។ អតីតសម្តេចព្រះនរោត្តម សីហនុ បានយល់ព្រមតាមការទាមទាររបស់ហ៊ុន សែន ដើម្បីបង្រួបបង្រួមជាតិ លោកបានតាំងលោក ហ៊ុន សែន ជាសហនាយករដ្ឋមន្ត្រីជាមួយ



Soldiers loyal to Cambodian Second Prime Minister Hun Sen ride an armored personnel carrier (APC) as they head toward the front line on Route 6 in Siem Reap province, 230 kilometers northwest of Phnom Penh, July 13, 1997. Credit: AP Photo/Richard Vogel

ព្រះអង្គម្ចាស់ នរោត្តម រណាបូទិ៍។ បួនឆ្នាំក្រោយមក ហ៊ុន សែន បានធ្វើរដ្ឋប្រហារយោធា និងបានចាប់ព្រះអង្គម្ចាស់រណាបូទិ៍បន្ទាប់មកគាត់ឡើងកាន់អំណាចពេញទំហឹងរហូតមកដល់សព្វថ្ងៃនេះ។

ទោះបីជាមានការធ្វើរដ្ឋប្រហារនៅឆ្នាំតទៅទំព័រទី១៣

Legacies of 1991 Paris Peace Agreement: Where We Are Today in Cambodia

-From Page 06



Hun Sen in 1980s & 2018

Part I. National Elections

Cambodia's ruling party (CPP), under one "strong man" prime minister Hun Sen, has been in power for 36 years. How did this happen? Did the Paris Peace Agreement help re-structure Cambodia as it should have politically?

The hard won peace for Cambodia was a new beginning for the country; a fresh start. However, since the first election, the UNTAC mission had failed. In the last 6 national elections, from 1993 to 2018, Prime Minister Hun Sen — who came to power in 1985, after the fall of the Khmer Rouge — never conceded his power.

In the 1993 United Nations sponsored election, Hun Sen lost but refused to step down and de-manded that he share power. He threatened to divide the country into two. The late King Norodom Sihanouk agreed to his demand; in order to unite the country, he made Hun Sen Co-Prime Minister with Prince Norodom Ranariddh. Four years later, Hun Sen staged a military coup and arrested Prince Ranariddh, he then assumed full power and continues to have it today.

Despite the coup in 1997, Cambodian



CNRP leaders Kem Sokha & Sam Rainsy campaigned in 2013 national election

human rights groups continued their ground-work in educating the people about human rights and participation in the election process. At the time, a leader of an NGO, Kem Sokha, was threatened to be arrested. Meanwhile, Sam Rainsy, who had served as an elected member of parliament and Minister of Economy and Finance under the coalition government of Prince Ranariddh and Hun Sen for a short time, before being ex-pelled from the National Assembly, established his own political party to participate in the 1998 election.

According to a Human Rights Watch report on March 17, 1997, about 200 protestors gathered with Sam Rainsy across the street from the National Assembly to denounce the judicial corruption and lack of independence. Four grenades were thrown into the crowd, killing 16 and injuring 100 protestors, including children and bystanders. Rainsy was injured but escaped the attack, however two of his bodyguards were killed.

In the next 5 years, three more presidents of the Free Trade Union Workers were killed: in January 2004 Chea Vichea was killed; in May 2004 Ros Sovannarith was killed, and in 2007, Hy Vuthy was killed. At the same time frame in 2004, Chhut Vuthy, a founder and

director of the Natural Resource Protection Group, a small NGO dedicated to saving Cambodia's forests, was also murdered. Cambodia, a country once filled with ancient thick forest like the Amazon, was being deforested by illegal logging and its timber was sent to neighboring countries and overseas.

In the 2003 election, Sam Rainsy won 24 seats, increased from 15 seats in 1998, and Prince Ranariddh of FUNCINPEC won 26 seats, decreased from 42 seats. Hun Sen won 73 seats, in-cresed from 64 seats. The Cambodian constitution requires 81 seats to form a government. Prince Ranariddh joined with Hun Sen to form a government, leaving Sam Rainsy without a col-lective bargain as an opposing party.

In 2005, Kem Sokha, president of the Center for Human Rights was arrested and jailed because his staff displayed a banner criticizing Hun Sen's policy at an information booth during Interna-tional Human Rights day. He was released 11 days later after an intervention by U.S. Envoy Christopher Hill. After his release from jail, Kem Sokha established his own political party and named it the Human Rights Party, entered the 2008 election and won 3 seats. In that year, Sam Rainsy won 26 seats, Hun Sen won 90 seats. Prince Ranariddh won 2 seats, and FUNCINPEC, under a new president Nhek Buncheay won 2 seats. That was the last breath from the FUNCINPEC and Prince Ranariddh legacies.

In 2009, a conversation between the two opposing parties, Human Rights Party and Sam Rainsy Party, began in Philadelphia where the two leaders met for the first time and discussed the pos-sibility of merging. The Cambodian people wanted the opposition parties to be united. In 2012, the two parties merged and began preparing for the 2013 election under a new Cambodia Na-tional Rescue

Party (CNRP). In that election, 55 seats or 44% of the national assembly was won by CNRP vs Hun Sen won 68 seats, or 48%.

Nearly one million Cambodians flocked into the capital to demonstrate, claiming CNRP won the election. Hun Sen deployed his military with armored trucks and tanks onto the streets of Phnom Penh to intimidate the demonstrators. Sam Rainsy announced over a broadcast telling everyone to go home. CNRP accepted the results after a political compromise was reached. This marked the beginning of the end of a high point of Cambodian democracy and civic engagement. CNRP was dissolved in 2017. Kem Sokha was put under house arrest and Sam Rainsy was forced to resign and went into exile. By the 2018 national election, it was a one party state. Hun Sen took all 125 seats. Prince Ranariddh was propped up as an opposition party to legitimize Hun Sen's election, but won no seat.

Part II. How can the Paris Peace Agreement accomplish anything meaningful for the Cambodi-an people today? To be continued in the next print edition.

មណ្ឌលពិនិត្យសុខភាពទូរំបេង

Lowell Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

លោក ចាន់ ទូច , C.N.P.
Chhan Touch, C.N.P.



ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី

Now Accepting New Patients

ជំងឺទូទៅ
Family Medicine

&

សុខភាពផ្លូវចិត្ត
Behavioral Health

អាសយដ្ឋាន

1075 Westford Street, Unit 204 • Lowell, MA 01851 • (978) 455-7992

ទទួលយកម៉ាសហ្វើល, មេឌីយ៉ែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer • Plenty of Free Parking

សហរដ្ឋអាមេរិកនឹងដកការរឹតបន្តឹងតាមព្រំដែនគោកជាប់ប្រទេស កាណាដា និងមិកស៊ិក នៅខែវិច្ឆិកាសម្រាប់ភ្ញៀវដែលបានចាក់វ៉ាក់សាំងរួច

ដោយ៖ David Shepardson និង Steve Holland

ទេសចរណ៍តាមរយៈការឆ្លងកាត់ព្រំដែនគោក និងតាមសាឡាង ។

សមាជិកសភាមកពីរដ្ឋជាប់ព្រំដែនអាមេរិកបានកោតសរសើរចំពោះចំណាត់ការដកការរឹត ត្បិតដែលមិនធ្លាប់មានពីមុន

ច្បាប់ថ្មីនេះមានលក្ខណៈស្រដៀងគ្នា

ប្រធានគណបក្សប្រជាធិបតេយ្យ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត សមាជិកសភាគមន៍ដែលមានព្រំដែនជាប់គ្នារបស់យើងមានអារម្មណ៍ឈឺចាប់ និងជួបការលំបាកផ្នែកសេដ្ឋកិច្ចដោយសារតែការបិទព្រំដែនគោក។ ការឈឺចាប់នោះ ជិតបញ្ចប់ហើយ។”

ភ្ញៀវដែលមិនបានចាក់វ៉ាក់សាំងមកពីកាណាដាឬមិកស៊ិកត្រូវបានត្រួតពិនិត្យហាមឃាត់មិនឱ្យចូលសហរដ្ឋអាមេរិកនៅតាមព្រំដែនគោក។

មន្ត្រីមកពីរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន បានសង្កត់ធ្ងន់ថា សេតវិមាននឹងមិនលើកយកបទបញ្ជា “មាតិកា ៤៥” ដែលបានដាក់ចេញដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីដូណាល់ ត្រាំ បានកាត់ផ្តាច់នូវសិទ្ធិជ្រកកោនសម្រាប់ជនចំណាកស្រុករាប់សែននាក់ដែលចង់ចូលមកពីមិកស៊ិកទេ។

មន្ត្រីម្នាក់បាននិយាយថា កាលបរិច្ឆេទច្បាស់លាស់គឺនៅដើមខែវិច្ឆិកាជាពេលវេលាដែលការរឹតត្បិតនឹងត្រូវបានដកចេញទាំង

តទៅទំព័រទី១១



វ៉ាស៊ីនតោន៖ ថ្ងៃទី១២ ខែតុលា (សារព័ត៌មាន Reuters) - សហរដ្ឋអាមេរិកនឹងដកការរឹតបន្តឹងនៅតាមព្រំដែនគោករបស់ខ្លួនជាមួយប្រទេសកាណាដា និងមិកស៊ិកចំពោះជនបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ នៅដើមខែវិច្ឆិកាបញ្ឈប់ការហាមឃាត់ជាប្រវត្តិសាស្ត្រចំពោះអ្នកដំណើរដែលមិនចាំបាច់ចាប់តាំងពីខែមីនាឆ្នាំ២០២០ ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩ រាតត្បាត។

រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិក លោក Alejandro Mayorkas បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា នៅខែក្រោយ រដ្ឋបាលនឹងចាប់ផ្តើមអនុញ្ញាតឱ្យអ្នកដំណើរមកពីប្រទេសមិកស៊ិក និងកាណាដាដែលបានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩រួចហើយចូលមកសហរដ្ឋអាមេរិកក្នុងគោលបំណងមិនចាំបាច់រួមទាំងទៅលេងមិត្តភក្តិឬក្រុមគ្រួសារ

ប៉ុន្តែមិនដូចគ្នាទៅនឹងតម្រូវការដែលបានគ្រោងទុកដែលបានប្រកាសកាលពីខែមុនសម្រាប់អ្នកដំណើរតាមអាកាសអន្តរជាតិទេ។ នេះបើតាម មន្ត្រីអាមេរិកបាននិយាយតាមទូរស័ព្ទនៅមុននេះជាមួយអ្នកសារព័ត៌មាន។

មកដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហគមន៍ក្នុងស្រុក និងបានរារាំងការជួបជុំមិត្តភក្តិ និងក្រុមគ្រួសារអស់រយៈពេល១៩ ខែ។

ព្រឹទ្ធសភាលោក Chuck Schumer

ពេទ្យចាប់សរសៃ វេជ្ជ. Hai N. Huynh Chiro Health & Rehab, Inc.



ប្រសិនបើលោកអ្នកមានរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ សូមអញ្ជើញមក Chiro Health & Rehab សម្រាប់ការវាយតម្លៃ និងព្យាបាលរបួសឱ្យជាសះស្បើយ។ ថ្វីបើជាក់ហុសអ្វីក៏ដោយលោកអ្នក ត្រូវបានធានារ៉ាប់រង។ គ្មានការចំណាយពីហោប៉ៅរបស់លោកអ្នកទេ។ ការវិយាល័យរបស់យើងមានបំពាក់គ្រឿងប្រឹក្សា និងវេជ្ជបណ្ឌិត Dr. Huynh មានបទពិសោធន៍ជាង២០ ឆ្នាំ ក្នុងការព្យាបាលរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ជំងឺដែលយើងធ្វើការព្យាបាល មានដូចខាងក្រោម៖

ម៉ោងធ្វើការ៖ ថ្ងៃច័ន្ទ ដល់ សុក្រ
០៩:០០ ព្រឹក - ០៩:០០ ល្ងាច
០១:០០ យប់ - ០២:០០ រសៀល បិទ-អាហារថ្ងៃត្រង់
ការណាត់ជួបរៀងរាល់ថ្ងៃសៅរ៍

- ឈឺក • ឈឺខ្នង • ឈឺស្មា • ឈឺសាច់ដុំ • ឈឺក្បាល
- គ្រិចថ្លោះ • subluxation • ឈឺផ្តិតខ្នង
- sciatica • របួសដោយការខាតបង់
- ជំងឺសញ្ញា • របួសឆ្អឹង • រោគសរសៃប្រសាទ
- ថែទាំសុខភាពពេទ្យ



ផ្លូវ 6 Pine Street Lowell, MA 01851
ទូរស័ព្ទលេខ (978) 221-6449 ហ្វាក៖ (978) 710-4185

ធ្វើការណាត់ជួបក្នុងថ្ងៃតែមួយ សម្រាប់អ្នកជំងឺថ្មី
Chiro Health & Rehab, Inc.

កម្មវិធីជំនួយផ្នែកថែទាំសុខភាពតាមផ្ទះ



ហើយមិនចង់ចាកចេញពីលំនៅដ្ឋានខ្លួនឯង ឬមិនចង់បែកពីក្រុម គ្រួសារដែលបានរស់នៅ
ជាមួយគ្នាជាយូរមកហើយ ។ សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកតែម្តង ។
At no Cost to you

សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកដោយមិនគិតថ្លៃអ្នកនឹងត្រូវបានថែទាំដោយក្រុមបុគ្គលិក
ខ្មែរដែលមានវិជ្ជាជីវៈពី នេស (Nurse), Case Manager និង Home Health Aide
បុគ្គលិកមានសណ្តានចិត្តល្អ ទន់ភ្លន់ និងមានការគោរពទំនៀមទម្លាប់ខ្មែរ ។ បំរើសេវាក្នុងតំបន់ Lowell,
Lynn, Revere, Boston និងតំបន់ជុំវិញ



ដើម្បីអាចទទួលបានកម្មវិធីនេះបានលោកអ្នកត្រូវមានលក្ខណៈដូចខាងក្រោម :

- រស់នៅផ្ទះរដ្ឋ
 - អាយុ ២២ ឆ្នាំឡើងទៅ
 - មានប័រហិលស្តង់ដា
- ផលប្រយោជន៍ទទួលបាន :**
- ការថែទាំផ្ទាល់ខ្លួនមួយ ទល់មួយក្នុងផ្ទះរបស់អ្នករាល់ថ្ងៃមួយ
 - ថ្ងៃមួយម្តងលើការរស់នៅប្រចាំថ្ងៃ
 - ជំនួយលើការគ្រប់គ្រងថ្នាំសង្កត់អ្នក
 - ផែនការថែទាំសុខភាពផ្ទាល់ខ្លួនមួយ ដែលធ្វើឡើងដោយគ្រូពេទ្យ និងខេសមាឌីយ៉េ
 - វាយតម្លៃលើសេចក្តីត្រូវការជាប្រចាំជាបន្តបន្ទាប់
 - សមាជិកអាចទាក់ទងមក២៤ម៉ោង

To be eligible for GAFC you must:

- live in subsidized or public housing
 - age 22 years and older
 - eligible for Masshealth Standard
- Benefits you will get:**
- personal care service in your home,
 - Medication Management
 - an individual care plan developed by a registered nurse and case manager
 - ongoing monitoring of needs
 - 24-hour access to services

ដើម្បីចុះឈ្មោះសូមទាក់ទងមក

To register, please contact:

Tel: (978)735-4955, Fax: (978) 735-4956
Office: 144 Merrimack St., Suite 404. Lowell, MA 01852

តមកពីទំព័រទី ០៩ សហរដ្ឋអាមេរិកនិងដកការរឹតបន្តឹង

ការធ្វើដំណើរតាមផ្លូវគោក និងផ្លូវអាកាស នឹងត្រូវប្រកាស “ក្នុងពេលឆាប់ៗនេះ” ។

ក្រសួងសន្តិសុខមាតុភូមិបាននិយាយថា រដ្ឋបាលកំពុងបង្កើត “ពិធីការសមស្រប តឹងរឹងសម្រាប់ជនបរទេសទាំងអស់ដែល ធ្វើដំណើរមកសហរដ្ឋអាមេរិក មិនថា តាមផ្លូវអាកាស តាមផ្លូវគោក ឬតាម សាឡាងនោះទេ” ។

នៅថ្ងៃទី៩ខែសីហាប្រទេសកាណាដា បានចាប់ផ្តើមអនុញ្ញាតឱ្យអ្នកទេសចរ អាមេរិកដែលទទួលថ្នាំវ៉ាក់សាំងពេញលេញ សម្រាប់ការធ្វើដំណើរដែលមិនចាំបាច់ ។

ទង់ជាតិអាមេរិក និងទង់ជាតិកាណាដា បង្ហូរឡើងនៅចំណុចឆ្លងកាត់ព្រំដែន ប្រទេសកាណាដា-សហរដ្ឋអាមេរិក នៅ លើស្ពានកោះមួយពាន់ នៅតែបិទមិនឱ្យ មានការធ្វើចរាចរដែលមិនចាំបាច់ ដើម្បី ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ កូវីដ -១៩ នៅទីក្រុង Lansdowne On- tario ប្រទេសកាណាដា ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២០ ។ REUTERS/Lars Hagberg/ រូបថតឯកសារ

“ភាពធូរស្បើយយ៉ាងធំធេង” នៅពេលដែលការរឹតត្បិតរបស់អាមេរិក ត្រូវបានដកចេញ ភ្ញៀវបរទេសដែលមិន ចាំបាច់ឆ្លងកាត់ព្រំដែនគោករបស់អាមេរិក ដូចជា អ្នកទេសចរនឹងអាចទៅទស្សនា បានប្រសិនបើពួកគេ បានចាក់វ៉ាក់សាំង រួចហើយ។ មន្ត្រីបាននិយាយថា នៅដើម ខែមករា សហរដ្ឋអាមេរិកនឹងតម្រូវឱ្យភ្ញៀវ ចាំបាច់ ដូចជា អ្នកបើកបរថយន្តដឹកកម្មករ ឬបុគ្គលិកថែទាំសុខភាពទទួលបានថ្នាំ វ៉ាក់សាំងដើម្បីឆ្លងព្រំដែនគោក។

សមាជិកសភាអាមេរិក បានជំរុញ សេចក្តីមានឱ្យដកការរឹតត្បិតដែលបាន រារាំងការធ្វើដំណើរដែលមិនចាំបាច់ ចំពោះ ជនជាតិកាណាដាឆ្លងកាត់ព្រំដែនភាគ ខាងជើងសហរដ្ឋអាមេរិកចាប់តាំងពីខែមីនា ឆ្នាំ២០២០ និងសហគមន៍ព្រំដែនជាច្រើន បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារ ការបិទនេះ។ ប្រទេសម៉ិកស៊ិកក៏បានដាក់ សម្ពាធដល់រដ្ឋបាលប៉េ ជិន ឲ្យបន្ធូរបន្ថយ ការរឹតបន្តឹង។

សមាជិកព្រឹទ្ធសភាលោកស្រី Maria Cantwell បានមានប្រសាសន៍ថា ការប្រកាស

នេះ “នឹង ផ្តល់ភាពធូរស្បើយយ៉ាងធំធេង ដល់អ្នកដែលរង់ចាំជួបមិត្តភក្តិ និងមនុស្សជា ទីស្រឡាញ់មកពីប្រទេសកាណាដា” ។ សេតរិមានបានប្រកាសនៅថ្ងៃទី២០ ខែកញ្ញាថា នៅដើមខែធ្នូកាន់សហរដ្ឋអាមេរិក នឹងដកការរឹតបន្តឹងការធ្វើដំណើរលើ អ្នកដំណើរតាមយន្តហោះមកពីប្រទេស ចំនួន ៣៣ រួមមាន ចិនឥណ្ឌា ប្រេស៊ីល និងអ៊ីរ៉ង់ ភាគច្រើនដែលបានចាក់វ៉ាក់សាំង ជំងឺកូវីដ-១៩ យ៉ាងពេញលេញ។ សេតរិមាន ក៏បាននិយាយផងដែរថា ខ្លួននឹងពង្រីក តម្រូវការវ៉ាក់សាំងដល់អ្នកដំណើរតាមអាកាស បរទេសមកពីប្រទេសដទៃទៀត។

ភ្ញៀវបរទេសដែលឆ្លងកាត់សហរដ្ឋអាមេរិក តាមផ្លូវគោក ឬតាមសាឡាងនឹងត្រូវចាក់ វ៉ាក់សាំង ប៉ុន្តែមិនចាំបាច់បង្ហាញភស្តុតាង នៃការចាក់វ៉ាក់សាំងទេ លុះត្រាតែពួកគេ ត្រូវបានបញ្ជូនដោយគយ និងកងកម្លាំង ល្បាតព្រំដែនអាមេរិកដើម្បីធ្វើការត្រួតពិនិត្យ លើកទីពីរ។

ផ្ទុយទៅវិញអ្នកដំណើរតាមផ្លូវអាកាស មិនមែនពលរដ្ឋអាមេរិកទាំងអស់នឹងត្រូវ បង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងមុន ពេលឡើងយន្តហោះ នឹងត្រូវបង្ហាញ ភស្តុតាងនៃការធ្វើតេស្តរកមេរោគកូវីដ-១៩

នាពេលថ្មីៗនេះ។ ភ្ញៀវបរទេសដែល ឆ្លងកាត់ព្រំដែនគោកនឹងមិនចាំបាច់បង្ហាញ ភស្តុតាងនៃការធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ នាពេលថ្មីៗនេះទេ។

កាលពីថ្ងៃសុក្រមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនឹងទទួលយកភ្ញៀវអន្តរ ជាតិដែលប្រើប្រាស់ថ្នាំវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលអនុញ្ញាតដោយនិយតករ អាមេរិក ឬអង្គការសុខភាពពិភពលោក។

សំណួរមួយដែលគ្មានចម្លើយគឺ ថា តើសហរដ្ឋអាមេរិកនឹងទទួលយកថ្នាំ វ៉ាក់សាំងពីភ្ញៀវដែលបានទទួលវ៉ាក់សាំង ជំងឺកូវីដ -១៩ ពីរដ្ឋសង្ស័យគ្នាដែរឬទេ?

ការរឹតត្បិតតាមព្រំដែនគោករបស់ សហរដ្ឋអាមេរិកមិនបានរារាំងពលរដ្ឋ អាមេរិកមិនឱ្យរំល ត្រឡប់មកផ្ទះសម្បែង របស់ខ្លួនវិញនោះទេ។

រាយការណ៍ដោយ David Shepard- son, Steve Holland, Tim Ahmann និង Dan Whitcomb; ការកែសម្រួលដោយ Eric Beech, Ana Nicolaci da Costa និង Richard Pullin

LEGEND MOTOR GROUP, INC.

មានជួលជួលថយទាបបំផុត

មានសេវាជួលជួលថយទាបបំផុតគ្រប់ប្រភេទ រយៈពេល ប៉ះ បុក ខូចខាត និងក្រពើតមែន រឺទេ ?

ទូរស័ព្ទ 978-458-2085

COLLISION REPAIR

BEEN IN AN ACCIDENT? FROM DENTS TO TOTALED, WE CAN FIX IT ALL.



យើងរៀបចំសេវាជួលថយទាបបំផុត នៅពេលត្រូវការ, ធ្វើការជាមួយនិង ក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នកនិងរៀបចំរាល់ឯកសារទាំងអស់។ ការពេញចិត្តរបស់លោកអ្នក គឺជាអាជីវកម្មរបស់យើង។

115 Rock St. Unt #7 Lowell, MA 01854

ក្រុមហ៊ុនអចលនៈទ្រព្យ អ៊ីប៊ិន រាល់អ៊ីស្តេក

URBAN REAL ESTATE

មជ្ឈមណ្ឌលផ្តល់សេវា ជួលលំនៅដ្ឋាន



ជាញើល តាន ភ្នាក់ងារអចលនៈទ្រព្យ

Daniel Tan
Real Estate Agent
Cell: 978-902-6354

508 Westford Street • Lowell, MA 01851
(978) 454-0444

ក្រុមហ៊ុនធានារ៉ាប់រង ខេមបេ អ៊ីនស្តុរ៉ង អេស៊ីនស៊ី

KK Insurance Agency, Inc.

រថយន្ត • លំនៅដ្ឋាន • អាជីវកម្ម
Car • Home • Business

508 Westford Street
Lowell, MA 01851
978-970-2212
kk@kkinsurancema.com



សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់ វិស័យ និងការរស់នៅជាមួយភូមិវិវាទ តាមគន្លងថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា នេះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបើក ដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយភូ មិវិវាទ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបិទ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើក យុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នា ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នា វិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែង យ៉ាងដូច្នេះថា «ចាប់ពីពេលនេះ ការបើក ដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយភូ មិវិវាទ តាមគន្លងថ្មី គឺចាប់ពីថ្ងៃនេះតែម្តង។ អីចឹងយើងនឹងសាកល្បងមើល ប៉ុន្តែ ការសាកល្បងយើងបានសាកល្បងហើយ បើមិនស្រួលហោរាពេញអស់ហើយស្ទុះផ្លូវ ឡើងវិញអស់ហើយ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បាន ថ្លែងនូវការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែល រហូតមកដល់ពេលនេះមានចំនួន៤៨៨៨៨នាក់ រួមមាន៖ ដោយដំណាក់កាលទី១ គឺ ដំណាក់កាលប្រយុទ្ធនឹងទប់ស្កាត់ការឆ្លង ជំងឺកូវីដ១៩ក្នុងសហគមន៍ ចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២០, ដំណាក់កាលទី២ ការគ្រប់គ្រងការឆ្លង រាលដាលការឆ្លងកូវីដ១៩ក្នុងសហគមន៍ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១, ដំណាក់កាលទី៣ ការបង្កើត

ភាពស៊ាំក្នុងសហគមន៍ប្រឆាំងកូវីដ១៩ តាមរយៈការអនុវត្តន៍យុទ្ធនាការជាតិចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ គួបផ្សំជាមួយ ការបន្តគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវី ដ១៩ ចូលសហគមន៍ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១រហូតមកដល់បច្ចុប្បន្ន នេះ និងដំណាក់កាលទី៤ ចាប់ពីពេលនេះ គឺការបើកដំណើរការពេញលេញឡើងវិញ



សម្តេច ហ៊ុន សែន

លើគ្រប់វិស័យ។

ជាមួយគ្នានេះ សម្តេចតេជោក៏បាន លើកឡើងពីការពិចារណា ក្នុងការបើក អាជីវកម្មដែលមានហានិភ័យខ្ពស់ ដូចជា ខាងអូរឡើងវិញផងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នក ឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៨,៥២២នាក់, អ្នកជាសះស្បើយសរុបចំនួន១១៨,៧២៧នាក់, ស្លាប់សរុបចំនួន២,៧៨៨នាក់។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ភាគរយនៃការឆ្លងកូវី ដ១៩ មិនមែនជាការគួរឲ្យបារម្ភពេកទេ តែអ្វីដែលគួរឲ្យបារម្ភនោះ គឺភាគរយនៃ

ការស្លាប់ ខណៈអត្រាស្លាប់របស់កម្ពុជា មានខ្ពស់ជាប្រទេសមួយចំនួន ដែលត្រូវ ពង្រឹងសមត្ថកិច្ចក្នុងការព្យាបាល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានគូសបញ្ជាក់ថាចាប់តាំងពី ផ្ទះជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ កម្ពុជាបានចំណាយថវិកាអស់២,៣០០លាន ដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយក្នុងនោះ ចំណាយថវិកាអស់ ជាង៤០០លានដុល្លារ សម្រាប់សង្គ្រោះ ប្រជាពលរដ្ឋក្រីក្រ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុង ឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់ អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការ ចាក់សម្រាប់កុមារ មានអាយុ៥ឆ្នាំ នាព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ យ៉ាងដូច្នេះថា «ការចំណាយរបស់យើង ដែលបានចាយទៅហើយ ឆ្នាំនេះអាច ១,៥០០លានដុល្លារនិងឆ្នាំមុនអស់៨០០លាន ដុល្លារដែលគិតលេខគត់សរុបចំនួន២,៣០០លាន ដុល្លារ»។

សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថាគ្រាន់តែចាយលុយ សម្រាប់ សង្គ្រោះប្រជាពលរដ្ឋក្រីក្រ អស់ប្រមាណ ជាង៤០០លានដុល្លារ ក្នុងដំណាក់កាល កូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹង ថា មានគ្រួសារជិត៧០ម៉ឺនគ្រួសារ មុនកូវី ដ១៩ ជីវភាពលំបាក ដល់ក្នុងដំណាក់ កូវីដ-១៩ ជីវភាពពួកគាត់មានភាពប្រសើរ

ដោយសារការងាររបស់ពួកគេ នៅតែ រកបាន និងថែមដោយថវិការដ្ឋ ជូនដល់ ពួកគាត់ថែមទៀត។

បន្ថែមពីនោះទៀត នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែធានាខុសត្រូវនូវបញ្ហានេះ បន្ថែម ទៅដោយកម្មករចាត់បង់ការងារធ្វើ ដែល ត្រូវផ្តល់ឲ្យពួកគាត់៤០ដុល្លារក្នុងមួយម្នាក់ បូកនឹងថៅកែទៀតបាន៧០ដុល្លារ ឯផ្នែក សណ្ឋាគារជួយ៤០ដុល្លារក្នុងមួយខែ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែម ថា នេះជាការទទួលខុសត្រូវមួយ របស់ រាជរដ្ឋាភិបាល ចំពោះជីវភាពរបស់ ប្រជាពលរដ្ឋ ដោយមិនទាន់គិតទៅដល់ ការចំណាយនានាបន្ថែម ទាក់ទងនឹង វ៉ាក់សាំង ថ្នាំព្យាបាល និងការការពារព្យា បាលផ្សេងៗទៀត។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការបន្ថែម ដើម្បីបន្ត គ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ នៃសេដ្ឋកិច្ច ក្នុងការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយវិបត្តិ កូវីដ១៩ ដល់ជុំទី១០ហើយ។

ដើម្បីជួយឲ្យមានការស្តារឡើងវិញ នៃសេដ្ឋកិច្ច ពិសេសលើវិស័យកាត់ដេរ- វាយនភណ្ឌ, ស្បែកជើង, ផលិតផល ធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តជួយ ដល់វិស័យទាំង២នេះ សម្រាប់រយៈពេល៣ខែ បន្ថែមទៀត ចាប់ពីខែតុលា ដល់ធ្នូ ឆ្នាំ២០២១។

ការជួយនេះ តាមរយៈការផ្តល់ ប្រាក់ឧបត្ថម្ភដល់កម្មករ និយោជិត ដែល បានព្យួរកិច្ចសន្យាការងារ សម្រាប់វិស័យ កាត់ដេរ និងការអនុគ្រោះផ្នែកពន្ធ សម្រាប់ វិស័យទេសចរណ៍។

តមកពីទំព័រទី ០២ ជោគជ័យនៃបាតុកម្មសហគមន៍

Drinkwater ។
សមិទ្ធផលនៃក្រុមប្រឹក្សាចម្រុះដំបូងគេ ដែលមិនធ្លាប់មាននៅក្នុងការបោះឆ្នោតនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ សមាជិកក្រុមប្រឹក្សាចម្រុះសំលោក វ៉ាសនា នួន ដែលគាំទ្រដល់ការផ្លាស់ប្តូរធម្មនុញ្ញនេះនៅ ដំណាក់កាលដំបូងនៃការជាតំណាងក្នុងតំបន់។

ចំនួនសន្លឹកឆ្នោតសរុបដែលទទួលបាន ដោយក្រុមប្រឹក្សាដំបូងឆ្នោតមានដូចខាងក្រោម៖
វ៉ាសនា នួន ៦១៥៦ សម្លេង
Rita Mercier ៥៨៧៥ សម្លេង
John Drinkwater ៥៦៩៦ សម្លេង

ក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោត និងចំនួន សន្លឹកឆ្នោតដែលពួកគេទទួលបានមានដូច ខាងក្រោម៖

សង្កាត់លេខ ១ - Daniel Rourke ១០៦៨ សម្លេង
សង្កាត់លេខ ២ - Corey Robinson ១០៣០ សម្លេង

សង្កាត់លេខ ៣ - John Leahy ១៥៥៥ សម្លេង
សង្កាត់លេខ ៤ - Wayne Jenness ៥៣០ សម្លេង
សង្កាត់លេខ ៥ - Kimberly Scott ៦៥៩ សម្លេង
សង្កាត់លេខ ៦ - សុខាវី ចៅ ៧៥៨ សម្លេង
សង្កាត់លេខ ៧ - ផល រដ្ឋា យ៉ែម ៤៥៤ សម្លេង
សង្កាត់លេខ ៨ - Erik Gitschier ១១១៦ សម្លេង

សំណួរស្តីពីសន្លឹកឆ្នោតដើម្បីផ្លាស់ប្តូរ ប្រព័ន្ធបោះឆ្នោតក្រុមប្រឹក្សា ក្រុង សម្រាប់ជ្រើសរើស អភិបាលក្រុងជាសាធារណ បានកើនលើស ៧៥.៥០% ដោយមាន ៧៥២៥សម្លេង។

ជាមួយគ្នានេះ សមាជិក ក្រុមប្រឹក្សាក្រុងលោកវ៉ាសនា នួន ដែលទទួលបានសម្លេង គាំទ្រច្រើនជាងគេនៅទូទាំងក្រុងកំពុងឈរឈ្មោះ ជាអភិបាលក្រុង និងកំពុងប្រកួតប្រជែង ដោយក្រុមប្រឹក្សាសង្កាត់លោកសុខាវី ចៅ មក ពីសង្កាត់លេខ ៦។ មានចន្លោះប្រហោងនៅក្នុង



លោក វ៉ាសនា នួន លោក សុខាវី ចៅ ដំណោះស្រាយរឿងក្តីក្តាដែលផ្ដោតលើតែ សង្កាត់ដោយគ្មានការផ្លាស់ប្តូរប្រព័ន្ធរៀបចំសម្រាប់ អភិបាលក្រុង ដែលបានបង្កឱ្យមានភាព ចម្រូងចម្រាស ខណៈសមាជិកក្រុមប្រឹក្សា

Lowell City Council Election Results 2021 -From Page 02

system of city councilors voting for the mayor to the public voting for the mayor has passed at 75.50%, with 7,429 votes. Simultaneously, councilman Vesna Nuon, who received the highest votes in the city-wide, is running for mayor and is being challenged by district councilor Sokhary Chau from district 6. There is a hole in the lawsuit settlement that focused only on district, without changing the mayor system,

that has caused the controversy, as district elected councilors rallied up against at-large councilman Nuon for a mayor seat. This will not happen in the next term, as the system will effectively change so that the public will vote for the mayor. The current situation places councilman Nuon, who advocated for the change, into an uneasy position, without proper reward for his efforts.

ជាប់ឆ្នោតថ្នាក់សង្កាត់បានប្រមូលផ្តុំគ្នាប្រឆាំង នឹងលោកវ៉ាសនានួនសម្រាប់កៅអីអភិបាលក្រុង។ នេះនឹងមិនកើតឡើងនៅអាណត្តិបន្ទាប់ទៀត ទេ ព្រោះប្រព័ន្ធនេះនឹងមានការផ្លាស់ប្តូរយ៉ាង មានប្រសិទ្ធភាព ដើម្បីឱ្យសាធារណជន បោះឆ្នោតជ្រើសរើសអភិបាលក្រុង។ ស្ថានភាព បច្ចុប្បន្ននេះបានធ្វើឲ្យក្រុមប្រឹក្សាក្រុងលោក វ៉ាសនា នួន ដែលតស៊ូមតិសម្រាប់ការផ្លាស់ ប្តូរនោះស្ថិតនៅក្នុងជំហានមិនងាយស្រួល គ្មាន រង្វាន់តបស្នងសមរម្យសម្រាប់ការខិតខំរបស់ គាត់។

តមកពីទំព័រទី ១២ កេរ្តិ៍ដំណែលនៃកិច្ចព្រមព្រៀង...

១៩៩៧ ក៏ដោយ ក៏ក្រុមសិទ្ធិមនុស្សកម្ពុជា បានបន្តការងារមូលដ្ឋានរបស់ខ្លួនក្នុង ការអប់រំប្រជាពលរដ្ឋអំពីសិទ្ធិមនុស្ស និង ការចូលរួមនៅក្នុងដំណើរការបោះឆ្នោត។ គួរកត់សម្គាល់ថា នៅពេលដែលប្រធាន អង្គការក្រៅរដ្ឋាភិបាលមួយរូប លោក កឹម សុខា ត្រូវបានគេគំរាមចាប់ខ្លួន។ ទន្ទឹម នឹងនេះ លោក សម រង្ស៊ី ដែលធ្លាប់ធ្វើជា តំណាងរាស្ត្រជាប់ឆ្នោត និងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោម រដ្ឋាភិបាលចម្រុះរបស់ព្រះអង្គម្ចាស់រណបូទិ៍



Co-Prime Ministers Prince Norodom Ranariddh (L) and Hun Sen (R) talk together on 21 June 1997 while waiting for the arrival of their Thai counterpart Chaowalit Yongchaiyudh. Emmanuel

និងលោក ហ៊ុន សែន មួយរយៈពេលខ្លី មុនពេលត្រូវបានបណ្តេញចេញពីរដ្ឋសភា នោះ បានបង្កើតគណបក្សនយោបាយ ផ្ទាល់ខ្លួនដើម្បីចូលរួមនៅក្នុងការបោះឆ្នោត

ឆ្នាំ ១៩៩៨ ។ យោងតាមរបាយការណ៍របស់អង្គការ ឃ្លាំមើលសិទ្ធិមនុស្សយូម៉ែនវែយវ៉ែចថា នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ១៩៩៧ បាតុករ ប្រហែល ២០០ នាក់បានប្រមូលផ្តុំគ្នា ជាមួយ សម រង្ស៊ី នៅតាមផ្លូវពីរដ្ឋសភា ដើម្បីបរិហារអំពើពុករលួយរបស់តុលាការ និងកងរដ្ឋបាលគ្រាប់បែកដៃចំនួន៤គ្រាប់ ត្រូវបានគេគប់ចូលហ្វូងមនុស្សដោយ សម្លាប់មនុស្ស១៦នាក់និងរបួស១០០នាក់ ក្នុងនោះមានកុមារ និងអ្នកឈរមើល។ សម រង្ស៊ី បានរងរបួស ប៉ុន្តែបានរត់គេច ពីការវាយប្រហារ ប៉ុន្តែអង្គរក្សរបស់គាត់



Chea Vichea was assassinated in broad daylight. Photo by Brad Cox

ពីរនាក់ត្រូវបានសម្លាប់។

ក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ ប្រធាន សហជីពសេរីកម្មករបីនាក់ទៀតត្រូវបាន គេសម្លាប់នៅខែមករា ឆ្នាំ២០០៤ លោក

ជា វិជ្ជា ត្រូវបានគេសម្លាប់ នៅខែឧសភា ឆ្នាំ ២០០៤ លោក រស់ សុវណ្ណារិទ្ធ ត្រូវ បានគេសម្លាប់ និងនៅឆ្នាំ ២០០៧ លោក



លោក ឈុត វ៉ុទ្ធី សក្កមជនព្រៃឈើ

ហ៊ី វ៉ុទ្ធី ត្រូវបានគេសម្លាប់។ ក្នុងពេល ជាមួយគ្នាក្នុងឆ្នាំ ២០០៤ លោក ឈុត វ៉ុទ្ធី ស្ថាបនិក និងជានាយកនៃក្រុមការពារ ធនធានធម្មជាតិ ដែលជាអង្គការមិន រដ្ឋាភិបាលតូចមួយ ដែលឧទ្ទិសដល់ ការសង្គ្រោះព្រៃឈើរបស់ប្រទេសកម្ពុជា ក៏ត្រូវបានសម្លាប់ផងដែរ។ ប្រទេសកម្ពុជា ជាប្រទេសមួយដែលធ្លាប់តែសំបូរទៅ ដោយព្រៃក្រាស់បុរាណដូចអាម៉ាហ្សូន កំពុងត្រូវបានកាប់បំផ្លាញព្រៃឈើដោយសារ ការកាប់ឈើខុសច្បាប់ និងដឹកជញ្ជូនឈើ ទៅកាន់ប្រទេសជិតខាងនិងក្រៅប្រទេស។

នៅក្នុងការបោះឆ្នោតឆ្នាំ ២០០៣ លោក សម រង្ស៊ី ទទួលបាន ២៤ អាសនៈ កើនឡើងពី ១៥ អាសនៈក្នុងឆ្នាំ ១៩៩៨ ហើយព្រះអង្គម្ចាស់រណបូទិ៍នៃគណបក្ស ហ៊្វុនស៊ិនប៉ិច ទទួលបាន ២៦ អាសនៈ ថយចុះពី ៤២ អាសនៈ។ លោក ហ៊ុន សែន ទទួលបាន ៧៣ អាសនៈ កើនឡើងពី ៦៤ អាសនៈ។ រដ្ឋធម្មនុញ្ញកម្ពុជាទាមទារឲ្យ

មាន ៨១ អាសនៈដើម្បីបង្កើតរដ្ឋាភិបាល។ ព្រះអង្គម្ចាស់រណបូទិ៍ បានចូលរួមជាមួយ លោក ហ៊ុន សែន ដើម្បីបង្កើតរដ្ឋាភិបាល ដោយទុកចោលលោក សម រង្ស៊ី ដោយ មិនមានការចរចាជាសមូហភាពក្នុងនាម ជាគណបក្សប្រឆាំង។



លោក កឹម សុខា ពេលសមត្ថកិច្ចឃាត់ខ្លួន

នៅឆ្នាំ២០០៥ លោក កឹម សុខា ប្រធាន មជ្ឈមណ្ឌលសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារ ដោយសារបុគ្គលិក របស់គាត់បង្ហាញបដិវត្តន៍គោលនយោបាយ របស់លោក ហ៊ុន សែន នៅស្តង់ដាតិមាន ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ។ គាត់ ត្រូវបានគេដោះលែងវិញ ១១ ថ្ងៃបន្ទាប់ពី មានអន្តរាគមន៍ពីបេសកជនអាមេរិក Christopher Hill។ ក្រោយពីដោះលែង លោក កឹម សុខា បានបង្កើតគណបក្ស នយោបាយរបស់ខ្លួនហើយដាក់ឈ្មោះថា គណបក្សសិទ្ធិមនុស្សចូលរួមការបោះឆ្នោត ឆ្នាំ២០០៨ និងទទួលបាន ៣ អាសនៈ។ ក្នុងឆ្នាំនោះ សម រង្ស៊ី ឈ្នះ ២៦ អាសនៈ

តទៅទំព័រទី១៥



មណ្ឌលពិនិត្យសុខភាពលីន
Lynn Primary Care Center
លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.
ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី
Now Accepting New Patients
អាស័យដ្ឋាន
280 Union Street, Unit 402 • Lynn, MA 01901 • (781) 780-7755
ទទួលយកម៉ាសហើល, មេឌីយ៉ែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ

ជំងឺទូទៅ
Family Medicine
សុខភាពផ្លូវចិត្ត
Behavioral Health
We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer

លោកតា គឹម ភៀន ដែលប្រជាពលរដ្ឋខ្មែរដាក់រហ័សនាមថា ជាគ្រូពេទ្យចិត្តធម៌ ពេទ្យទេវតា បានទទួលមករណៈភាពហើយ

ជារឿងដែលគួរឲ្យសោកស្តាយ ជាទីបំផុត លោកតា គឹម ភៀន ប្រជាពលរដ្ឋខ្មែរដែលធ្លាប់ទទួលការជួយសង្គ្រោះពីលោកនោះ ដាក់រហ័សនាមថា ជាគ្រូពេទ្យចិត្តធម៌ គ្រូពេទ្យទេវតា ជួយមើលមនុស្សដោយមិនរើសមុខ លោកសុខចិត្តបូជាទាំងកម្លាំងកាយ កម្លាំងចិត្តរួមទាំងថវិកាផ្ទាល់ខ្លួនផង ចុះជួយដល់ប្រជាពលរដ្ឋខ្មែរណាដែលជួបទុក្ខលំបាក មានការខ្វះខាតទោះបីជាលោកវ័យមានចំណាស់ និងមានជំងឺប្រចាំកាយផងនោះ ប៉ុន្តែទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់លោកជាកម្លាំងមួយដ៏ខ្លាំងក្លាដោយពុំខ្លាចនឿយហត់ដើម្បីដឹកនាំលោកទៅដល់គោលដៅដែលប្រជាពលរដ្ឋត្រូវការលោក ក្នុងនោះដែរ លោកក៏ជួយដល់សង្គមជាតិដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើន សំរាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះទេ លោកគឺជាស្វាមីដ៏ល្អ ឪពុក និងជីតាដ៏មានព្រហ្មវិហារធម៌ជាម្ចាស់ដ៏ត្រជាក់សម្រាប់ក្រុមគ្រួសារ និងកូនចៅ ប្រកបដោយក្តីស្រឡាញ់ពេញចិត្តពន់ពេក ។

លោក គឹម ភៀន កើតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ១៩៤០ នៅខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម ។ កាលលោកនៅអាយុ ១០ ឆ្នាំ លោកបានមករស់នៅ និងសិក្សានៅទីក្រុងភ្នំពេញ។ ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ លោកបានបន្តការសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រ ។ ប៉ុន្មានឆ្នាំក្រោយមកលោកបានប្តូរទៅរៀននៅមហាវិទ្យាល័យកសិកម្មចម្ការដូង ផ្នែកបសុពេទ្យ។

ក្នុងពេលកំពុងសិក្សា លោកក៏ជាបុគ្គលិកនិពន្ធរបស់កាសែតនគរគោឆ្លកផងដែរ ។

ក្រោយបញ្ចប់បរិញ្ញាប័ត្រ លោកបានរៀបការជាមួយអ្នកស្រី ចិន ជីតា នៅថ្ងៃទី១៨ មីនា ឆ្នាំ ១៩៧០ ។ មិនយូរប៉ុន្មាន លោកបានទទួលអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់ក្រោយបរិញ្ញានៅ ប្រទេសអ៊ីស្រាអែលផ្នែកអភិវឌ្ឍជនបទ ។

ក្រោយពេលត្រលប់មកពីប្រទេសអ៊ីស្រាអែលវិញ លោកត្រូវបានតែងតាំងជាប្រធានមន្ទីរបសុព្យាបាលប្រចាំខេត្តកំពង់ចាម ។

ជាអកុសល នៅខែមេសា ឆ្នាំ ១៩៧៥ ខ្មែរក្រហមបានឈ្នះសង្គ្រាម ។ លោកជ្រាបច្បាស់ថា ខ្មែរក្រហម និងមិនទុកជីវិតលោក និង ភរិយា ដែលជាសាស្ត្រាចារ្យនោះទេ ។ លោកបាននាំភរិយា និងកូនតូចពីរនាក់ ធ្វើដំណើរដោយថ្មើរជើងពីខេត្ត

កំពង់ចាម រហូតដល់ស្រុកកំណើត នៅទឹកដីកម្ពុជាក្រោម ។ នៅទីនោះ លោកបានប្រកបរបរជាគ្រូពេទ្យដើម្បីចិញ្ចឹមជីវិត ។

នៅឆ្នាំ១៩៨៣ លោក និង ភរិយាព្រមទាំងកូន៤នាក់ បានត្រឡប់ពីទឹកដីកម្ពុជាក្រោមមករស់នៅទីក្រុងភ្នំពេញវិញ។



លោកតា គឹម ភៀន

នៅពេលដែលភរិយារបស់លោកបន្តអាជីពជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអនុប្រធាននាយកដ្ឋានចំណេះទូទៅ និងមគ្គុទ្ទេសក៍នៃក្រសួងអប់រំ លោកបដិសេធមិនព្រមចូលរួមធ្វើការបំរើរដ្ឋាភិបាលដែលគ្រប់គ្រងដោយវៀតណាមឡើយ។ លោកបានបន្តផ្តល់សេវាព្យាបាលដល់ប្រជាជននៅឃុំគគីរខេត្តកណ្តាល ។ នៅទីនោះ លោកបានជួយសង្គ្រោះជីវិតប្រជាជនក្រីក្រជាច្រើននាក់ជាពិសេសក្មេងដែលមានជំងឺគ្រុនឈាម ។ លោកបានទទួលការស្រឡាញ់រាប់អានយ៉ាងខ្លាំងពីប្រជាជនទីនោះ។ លោកត្រូវបានប្រជាជនហៅថា ពេទ្យម៉ាប់ ពេទ្យចិត្តធម៌ ពេទ្យទេវតា។

នៅក្នុងឆ្នាំ ១៩៩២ រហូតដល់ឆ្នាំ ១៩៩៨ លោកបានបងប្អូនខ្មែរកម្ពុជាក្រោមនៅប្រទេសកម្ពុជា ជ្រើសរើសជាប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ។ ក្នុងពេលជាមួយគ្នានោះដែរ លោកក៏បានចូលបំរើការនៅក្រសួងអភិវឌ្ឍជនបទ ក្រោមរដ្ឋាភិបាលចំរុះ។ ជាថ្មីម្តងទៀត លោកបានទទួលអាហារូបករណ៍ទៅបន្តការសិក្សាផ្នែកអភិវឌ្ឍជនបទ នៅប្រទេសហ្វីលីពីនរយៈពេលមួយឆ្នាំ ។

ក្រោយរដ្ឋប្បហារឆ្នាំ១៩៩៧ លោកបានសម្រេចចិត្តឈប់ធ្វើការនៅក្រសួងអភិវឌ្ឍជនបទ ហើយត្រលប់ទៅធ្វើការព្យាបាលជំងឺប្រជាជនក្រីក្រនៅខេត្តកណ្តាលវិញ រហូតបានមកសហរដ្ឋអាមេរិកនៅឆ្នាំ ២០០៨ ។

លោកគឹមភៀនគឺជាមនុស្សស្មោះត្រង់

ស្នេហាជាតិមាតុភូមិ ជាស្វាមីដ៏ល្អ ឪពុក និងជីតាដ៏មានព្រហ្មវិហារធម៌ ។ លោកគឺជាមនុស្សចិត្តធម៌ព្យាបាលអ្នកជំងឺក្រីក្រដោយមិនខ្វល់ពីប្រាក់កំរៃ ។ ក្រោយពីបានមករស់នៅសហរដ្ឋអាមេរិក លោកបានបង្កើតមូលនិធិគ្រួសារត្រកូល គឺម ។



លោកតា គឹម ភៀន និងក្រុមគ្រួសារ

តាមរយៈមូលនិធិនេះ លោកបានផ្តល់ថវិការដល់ជនក្រីក្រ ខ្វះខាត ជីកស្រះ ជួយទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងសិក្សាជួយដល់វត្តអារាមនៅទឹកដីកម្ពុជាក្រោម។

លោកគឺជាអ្នកប្រតិបត្តិវិស័យសង្គមខ្លាំងបំផុត តាំងពីឆ្នាំ២០០០ មកម្ល៉េះ ។ នៅពាក់កណ្តាលខែកញ្ញា រដ្ឋបណ្ឌិតផ្ទាល់ខ្លួនរបស់លោកសង្ស័យថា លោកមានជំងឺមហារីកថ្លើម ហើយបានបញ្ជូនលោកទៅពេទ្យជំនាញ ដើម្បីធ្វើការព្យាបាល ។ ប៉ុន្តែលោកបានសុំពន្យារការព្យាបាលទាំងអស់ ដើម្បីទៅធ្វើជាអ្នកបកប្រែភាសាអង់គ្លេសនៅវៀតណាមជូនបងប្អូនវៀតណាមដែលមកចូលវគ្គវិស័យសង្គម ១០ ថ្ងៃ នៅរដ្ឋ ដែលឡើយ ។ លោកបានប្តេជ្ញា

គោលបំណងចុងក្រោយរបស់លោកគឺសូមអោយខ្មែរទាំងអស់ចេះស្រឡាញ់គ្នា ជួយយកអាសារគ្នា និងការពារទឹកដីដែលនៅសេសសល់សម្រាប់ក្មេងជំនាន់ក្រោយ ។

ក្លាយនោះសហព័ន្ធខ្មែរកម្ពុជាក្រោមបានចេញលិខិតចូលរួមមរណៈទុក្ខជូនចំពោះក្រុមគ្រួសារលោក គឹម បែនណែត (មិន) និងក្រុមគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

ក្នុងនាមសហព័ន្ធខ្មែរកម្ពុជាក្រោមយើងខ្ញុំសូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ចំពោះព្រីន្ទាចារ្យ គឹម ភៀន (Kim Phien) អតីត

តទៅទំព័រទី ១៥

KhmerPost USA, LLC
សារព័ត៌មានខ្មែរជុសសហរដ្ឋអាមេរិក

អគ្គនាយក សុបិន្ត ពិន
Soben Pin, Co-Founder | Publisher
Cell: 978-656-8141
Soben@khmerpostusa.com

The KhmerPost USA is a free biweekly Cambodian newspaper and serves the Greater Merrimack Valley, Boston, and Rhode Island. It prints mostly in Khmer and provides important news and information to the people who often are isolated from the larger community due to a language barrier. This includes not only national and international news but practical local information concerning health, education, politics, businesses and community involvement. It publishes twice a month from Lowell, Massachusetts.

ថ្ងៃសោភ័ណភាព Design Artist
Heng Chhun Leng

Article Submission
Khmerpostusa@gmail.com

Mail subscription is available within the U.S. & Canada at \$60.00 year.
Follow us: Facebook | Twitter KhmerpostUSA

តមកពីទំព័រទី ១៤ លោកតា គឹម ភៀន ដែលប្រជាពលរដ្ឋ...

ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម នៅ ប្រទេសកម្ពុជា ដែលត្រូវជាឪពុកក្មេក របស់លោក គឹម បែនណែត (មិន) ជា ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋNorth Carolinaបានទទួលមរណៈភាព កាលពីថ្ងៃសុក្រ ៨ រោច ខែ អស្សុជ ឆ្នាំឆ្លូវ ស្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២១ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅ ទីក្រុង High Point រដ្ឋ North Carolina សហរដ្ឋអាមេរិក ។

មរណៈភាពរបស់ព្រឹទ្ធាចារ្យ គឹម ភេន បានធ្វើឱ្យខ្ញុំបាទ យើងខ្ញុំ ជាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសហព័ន្ធខ្មែរ កម្ពុជាក្រោម មានការសោក ស្តាយជាពន់ពេក និង បាត់បង់ នូវព្រឹទ្ធាចារ្យខ្មែរក្រោមមួយរូប ដ៏ឧត្តម ដែលធ្លាប់បំរើសង្គម ខ្មែរក្រោមអស់ជាច្រើនឆ្នាំដើម្បី រក្សានូវអត្តសញ្ញាតិខ្មែរក្រោម ។

តាងនាមសហព័ន្ធខ្មែរ កម្ពុជាក្រោម យើងខ្ញុំ សូម បង្គំសូមឱ្យវិញ្ញាណក្ខន្ធ ព្រឹទ្ធាចារ្យ គឹម ភៀន បានទៅកាន់

សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

សូមលោក គឹម បែនណែត (មិន) និង ក្រុមគ្រួសារនៃសព ទទួលនូវការគោរព ស្រឡាញ់រាប់អានដ៏ស្មោះអំពី យើងខ្ញុំ ។

សហរដ្ឋអាមេរិក, ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២១ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម
KHMER KAMPUCHEA-KROM FEDERATION
Asia - Australia - Europe - North America
P.O. Box 0193, Pennsauken, NJ 08110, (U.S.A.) Tel: (562) 209-1790
<http://www.khmerkrom.net>

លិខិតបញ្ជាក់សមាជិកភាព
ចូលរួម: ក្រុមប្រឹក្សាភិបាល **គឹម បែនណែត (មិន)** និង **ស្រីស័ក**

ក្នុងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម យើងខ្ញុំ សូមបញ្ជាក់បញ្ជាក់ដល់ក្រុមប្រឹក្សាភិបាល និងសមាជិកសមាជិកា ថា លោក **គឹម ភៀន (Kim Phoen)** អតីតប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម នៅ ប្រទេសកម្ពុជា ដែលត្រូវជាឪពុករបស់លោក **គឹម បែនណែត (មិន)** ជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ North Carolina បានទទួលមរណភាព កាលពីថ្ងៃសុក្រ ៨ រោច ខែ អស្សុជ ឆ្នាំ ឆ្លូវ ស្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២១ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធ នៅទីក្រុង High Point រដ្ឋ North Carolina សហរដ្ឋអាមេរិក ។

យោងតាម អត្ថបទរបស់ព្រឹទ្ធាចារ្យ **គឹម ភៀន** បានធ្វើឱ្យយើងខ្ញុំ ជាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានការសោកស្តាយជាពន់ពេក និង បាត់បង់នូវព្រឹទ្ធាចារ្យខ្មែរក្រោមមួយរូប ដ៏ឧត្តម ដែលធ្លាប់បំរើសង្គម ខ្មែរក្រោមអស់ជាច្រើនឆ្នាំដើម្បី រក្សានូវអត្តសញ្ញាតិខ្មែរក្រោម ។

ដោយយោងតាមសហព័ន្ធខ្មែរកម្ពុជាក្រោម យើងខ្ញុំ សូមបញ្ជាក់បញ្ជាក់ដល់ក្រុមប្រឹក្សាភិបាល និងសមាជិកសមាជិកា ថា លោក **គឹម ភៀន** បានទទួលមរណភាព កាលពីថ្ងៃសុក្រ ៨ រោច ខែ អស្សុជ ឆ្នាំ ឆ្លូវ ស្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២១ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធ នៅទីក្រុង High Point រដ្ឋ North Carolina សហរដ្ឋអាមេរិក ។

សូមលោក **គឹម បែនណែត (មិន)** និងក្រុមគ្រួសារនៃសព ទទួលនូវការគោរព ស្រឡាញ់រាប់អានដ៏ស្មោះអំពី យើងខ្ញុំ ។

សហរដ្ឋអាមេរិក, ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២១
ហត្ថលេខា

ប្រាក់ សេរីជុន្ម
ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម

តមកពីទំព័រទី ១៣ កេរ្តិ៍ដំណែលនៃកិច្ចព្រមព្រៀង...

ហ៊ុន សែន ឈ្នះ ៩០ អាសនៈ ។ ព្រះអង្គ ម្ចាស់ រណបូទិ៍ ទទួលបាន ២អាសនៈ ហើយគណបក្សហ៊ុនស៊ីនប៊ុចក្រោមប្រធាន ថ្មី លោក ញឹក ប៊ុនឆៃ ទទួលបាន ២ អាសនៈ ។ នោះជាដង្ហើម និងកេរ្តិ៍ដំណែល ចុងក្រោយរបស់គណបក្សហ៊ុនស៊ីនប៊ុច និងព្រះអង្គម្ចាស់ រណបូទិ៍ ។

នៅឆ្នាំ ២០០៩ ការសន្ទនារវាង គណបក្សប្រឆាំងទាំងពីរ គឺគណបក្ស សិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី បាន ចាប់ផ្តើមនៅទីក្រុង Philadelphia ជាក់ស្តែង ដែលមេដឹកនាំទាំងពីរបានជួបគ្នាជាលើកដំបូង និងពិភាក្សាអំពីលទ្ធភាពនៃការបញ្ចូល គ្នា ។ ប្រជាជនកម្ពុជាចង់ឲ្យគណបក្ស ប្រឆាំងរួបរួម ។ នៅឆ្នាំ ២០១២ គណបក្ស ទាំងពីរបានបញ្ចូលគ្នា ហើយបានចាប់ផ្តើម រៀបចំការបោះឆ្នោតឆ្នាំ ២០១៣ ក្រោម គណបក្សសង្គ្រោះជាតិថ្មី ហៅកាត់ថា (CNRP) ។ ក្នុងការបោះឆ្នោតនោះ ៥៥ អាសនៈ ឬ ៤៤% នៃសភាជាតិ ត្រូវបាន គណបក្សសង្គ្រោះជាតិ ឈ្នះ ហ៊ុន សែន ៦៨ អាសនៈ ឬ ៤៨% ។

ពលរដ្ឋខ្មែរជិតមួយលាននាក់សម្រកចូល រាជធានីដើម្បីធ្វើបាតុកម្ម ដោយអះអាង ថាគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ។ លោក ហ៊ុន សែន ពង្រាយយោធាជាមួយ រថពាសដែក និងរថក្រោះនៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ ដើម្បីបំបិទបំបាំង

បាតុករ ។ សម រង្ស៊ី ប្រកាសតាមទូរទស្សន៍ ប្រាប់អ្នករាល់គ្នាឲ្យទៅផ្ទះ ។ គណបក្ស សង្គ្រោះជាតិទទួលយកលទ្ធផលបន្ទាប់ពី មានការសម្រុះសម្រួលនយោបាយ ។ នេះ ជាការចាប់ផ្តើមនៃការបញ្ចប់ចំណុចខ្ពស់ នៃលទ្ធិប្រជាធិបតេយ្យ និងការចូលរួម របស់ពលរដ្ឋកម្ពុជា ។ គណបក្សសង្គ្រោះ ជាតិត្រូវបានរំលាយនៅឆ្នាំ ២០១៧ លោក គឹម ស៊ុខា ត្រូវបានឃុំខ្លួនក្នុងផ្ទះ ហើយ



លោក សម រង្ស៊ី ត្រូវបានបង្ខំឱ្យលាលែង ពីតំណែង និងនិរទេសខ្លួន ។ តាមរយៈ ការបោះឆ្នោតជាតិឆ្នាំ ២០១៨ វាគឺជា ការបោះឆ្នោតមានបក្សតែមួយ ។ លោក ហ៊ុន សែន យកអាសនៈទាំង ១២៥ ។ ព្រះអង្គម្ចាស់រណបូទិ៍ត្រូវបានគេលើកឡើង ជាគណបក្សប្រឆាំងដើម្បីធ្វើឲ្យការបោះឆ្នោត របស់លោក ហ៊ុន សែន ស្របច្បាប់ ប៉ុន្តែ មិនបានឈ្នះកេរ្តិ៍ ។

ផ្នែកទី II តើកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសមានសមិទ្ធផលដ៏មានអត្ថន័យ យ៉ាងណាសម្រាប់ប្រជាជនកម្ពុជាសព្វថ្ងៃ? នៅមានបន្តនៅក្នុងការបោះឆ្នោតលើកក្រោយ ។

ការិយាល័យច្បាប់
រ៉ូសា និង តាំង

 **Francisco J. Rosa, Esq.**
មេធាវី ប្រឆាំង ស៊ីស្ទូ ជេរ៉ូសា

 **Andrew 'Bunna' Taing, Esq.**
មេធាវី អែន ទ្រីវីប៊ុណ្ណា តាំង

Law Office of
Rosa & Taing
ATTORNEY AT LAW

SERVICES

- Auto Accidents/ Personal Injury
- Bankruptcy
- Immigration
- Consumer Protection
- Real Estate Closings/Disputes
- Divorces Child Custody

តំណាងក្តីដូចខាងក្រោម

- គ្រោះថ្នាក់រថយន្ត/ រថសរុបរាងកាយ
- ក្លែងបន្លំ
- អន្តោប្រវេសន៍
- ការពារអតិថិជន
- ទំនាស់ផ្នែកអចលនវត្ថុ
- វិលស្ទើរ និងអាណាព្យាបាលកិច្ច

1550 Middlesex Street Lowell, MA 01851
Phone: **978-458-0934** | at@rosataing.com



CONWAY
INSURANCE AGENCY

រយៈពេល២៥ឆ្នាំ ភ្នាក់ងារធានារ៉ាប់រងខុសឆ្គងបានបម្រើសហគមន៍ដោយធានា រ៉ាប់រងគ្រប់មុខប្រកបដោយគុណភាពនៅតំបន់ញូអ៊ីងហ្គេត ។

យើងខ្ញុំជាភ្នាក់ងារបំពេញសេវាគ្រប់មុខដូចខាងក្រោម :

ការធានារ៉ាប់រងគ្រួសារ ការធានារ៉ាប់រងទំនួញ

- រថយន្ត
- ផ្ទះ
- ផ្ទះល្វែង
- គ្រឿងអលង្ការ
- វត្ថុសិល្បៈ
- វត្ថុបុរាណ
- អចលនវត្ថុ
- សុវត្ថិភាពជំនួញ (Liability)
- សុវត្ថិភាពជំនួញ (Professional Liability)
- វិកខ័នម (Worker's Compensation)
- បន្ទដស័ (Bonds)
- អ្នកមើលថែទាំ និងការវាស់ឡាន
- ធានារ៉ាប់រងពិការភាព និងជីវិត
- កម្មវិធីពិសេសផ្សេងៗទៀត

77 E. Merrimack Street, Lowell, MA 01852
Tel: 978-454-5054 | Fax 978-453-2480
www.conwayinsurance.com
សូមទាក់ទងមក : ហ្វីលីប មុត, អ្នកគ្រប់គ្រង

ចាប់ផ្តើមទទួលពាក្យសិស្សចូលរៀន ឆ្នាំសិក្សា ២០២២-២០២៣



ភាពជោគជ័យ ភាពដឹកនាំ ឧត្តមភាព ពហុធាតិសាសន៍



ថ្ងៃផុតកំណត់ទទួលពាក្យសុំ: ថ្ងៃច័ន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង១២ថ្ងៃត្រង់
សូមដាក់ពាក្យសុំតាមគេហទំព័រ: WWW.LCCPS.ORG
សាលារៀនសាធារណៈសហគមន៍ឆាតាមនៃទីក្រុងឡូអ៊ែលមានផ្តល់ជូន:

- ការស្នើសុំដោយឥតគិតថ្លៃ - យើងជាសាលារៀនរដ្ឋ!
- កម្មវិធីគាំទ្រការសិក្សាភាសាអង់គ្លេស និងតម្រូវការពិសេសរបស់សិស្ស
- ថ្ងៃ និង ឆ្នាំសិក្សាមានរយៈពេលវែង
- កម្មវិធីប្រគូតកីឡា
- កម្មវិធីពហុជំនាញ-សិល្បៈគំនូរ
- កម្មវិធីសិស្សពូកែ និងមានទេពកោសល្យ
- កម្មវិធីជាច្រើនទៀត

206 Jackson St., Lowell MA 01852. 978.323.0800